



សេចក្តីណែនាំសម្រាប់កម្មវិធីទិដ្ឋាការអន្តោប្រវេសន៍ ឆ្នោត DV ឆ្នាំ ២០២១

ព័ត៌មានអំពីកម្មវិធីឆ្នោត

រៀងរាល់ឆ្នាំ ក្រសួងការបរទេសសហរដ្ឋអាមេរិកតែងត្រួតពិនិត្យកម្មវិធីឆ្នោត DV ដែលកំណត់ដោយសភាសហរដ្ឋអាមេរិក។ មាត្រា ២០៣ (គ) នៃច្បាប់ស្តីពីអន្តោប្រវេសន៍និងសញ្ជាតិ (INA) ចែងអំពីជនអន្តោប្រវេសន៍មួយប្រភេទដែលគេឲ្យឈ្មោះថា “diversity immigrants” សម្រាប់ប្រទេសដែលមានប្រវត្តិធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកមានកម្រិតទាប។ សម្រាប់ឆ្នាំ២០២១នឹងមានទិដ្ឋាការឆ្នោត DV ចំនួន ៥៥០០០ច្បាប់។ ការចុះឈ្មោះលេងឆ្នោត DV ពុំតម្រូវឲ្យបង់ប្រាក់ឡើយ។

បេក្ខជនដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីឆ្នោត (“បេក្ខជនជាប់ឆ្នោត”) ត្រូវមានលក្ខណៈដែលឆ្លើយតបទៅនឹងលក្ខន្តិកៈដែលសាមញ្ញប៉ុន្តែតឹងរឹង ដើម្បីមានលក្ខណៈសម្បត្តិសមស្របសម្រាប់ទិដ្ឋាការឆ្នោត DV ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកជ្រើសរើសបេក្ខជនជាប់ឆ្នោតតាមរយៈការចាប់ដោយចៃដន្យលើប្រព័ន្ធកុំព្យូទ័រ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបែងចែកទិដ្ឋាការឆ្នោត DV ទៅតាមទីតាំងភូមិសាស្ត្រប្រាំមួយតំបន់ ហើយគ្មានប្រទេសណាមួយដែលអាចទទួលបានលើសពី ៧ ភាគរយ នៃចំនួនទិដ្ឋាការឆ្នោត DV ដែលមានក្នុងឆ្នាំណាមួយឡើយ។

សម្រាប់ឆ្នោត DV ប្រចាំឆ្នាំ២០២១ ប្រជាជនដើមនៃបណ្តាប្រទេសខាងក្រោមនេះ មិនអាចដាក់ចុះឈ្មោះទេ ដោយសារមានប្រជាជនដើមលើសពី ៥០០០០ នាក់ មកពីប្រទេសទាំងនេះ បានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ក្នុងនោះមាន៖

- បង់ក្លាដេស ប្រេស៊ីល កាណាដា ចិន(ដីគោក) កូឡុំប៊ី សាធារណរដ្ឋដូមីនីក អែលសាល់វ៉ាខ័រ ហ្គាត់ម៉ា ឡា ហៃទី ឥណ្ឌា ហ្សាម៉ាអ៊ីក ម៉ិកស៊ិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស (លើកលែងអៀរឡង់ខាងជើង)និងទឹកដីរណបអង់គ្លេស និងវៀតណាម។

អ្នកដែលកើតនៅ ហុងកុង ម៉ាកាវ និងតៃវ៉ាន់ អាចចុះឈ្មោះបាន។

លក្ខណៈសម្បត្តិ

លក្ខខណ្ឌតម្រូវទី១៖ ជនដែលកើតនៅប្រទេសទាំងឡាយណាដែលប្រជាជនដើមមានសិទ្ធិចុះឈ្មោះ អាចចុះឈ្មោះបាន។

ប្រសិនបើអ្នកមិនបានកើតនៅក្នុងប្រទេសទាំងនោះទេ មានវិធីពីរយ៉ាងទៀតដែលអ្នកអាចនឹងមានសិទ្ធិក្នុងការចុះឈ្មោះបាន៖

- តើប្តី/ប្រពន្ធរបស់អ្នកកើតនៅក្នុងប្រទេសដែលប្រជាជនដើមមានសិទ្ធិចុះឈ្មោះដែរឬទេ? ប្រសិនបើមែន អ្នកអាចចុះឈ្មោះបានដោយផ្អែកលើប្រទេសកំណើតរបស់ប្តី/ប្រពន្ធរបស់អ្នក ក្នុងករណីដែលឈ្មោះអ្នកទាំងពីរបានចុះនៅក្នុងពាក្យលេងឆ្នោតហើយត្រូវបានជ្រើសរើសជាបេក្ខជនជាប់ឆ្នោត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងទទួលបានទិដ្ឋាការDV ព្រមទាំងចូលទៅសហរដ្ឋអាមេរិកជាមួយគ្នា។
- អ្នកបានកើតនៅប្រទេសដែលប្រជាជនដើមមិនមានសិទ្ធិចុះឈ្មោះមែន ប៉ុន្តែតើឪពុកម្តាយរបស់អ្នកមិនបានកើត ឬជាប្រជាជនរស់នៅស្របច្បាប់ក្នុងប្រទេសនោះនៅពេលដែលអ្នកកើតមែនទេ? ប្រសិនបើមែន អ្នកអាចចុះឈ្មោះបានដោយផ្អែកលើប្រទេសកំណើតរបស់ឪពុកម្តាយរបស់អ្នក ប្រសិនបើប្រទេសនោះជាប្រទេសដែលប្រជាជនដើមមានសិទ្ធិចុះឈ្មោះលេងឆ្នោត DV ឆ្នាំ ២០២១។ សម្រាប់សេចក្តីលម្អិតស្តីពីព័ត៌មានខាងលើ សូមចូលមើល [សំណួរដែលសួរញឹកញាប់បំផុត។](#)

លក្ខខណ្ឌតម្រូវទី២៖ បេក្ខជនឆ្នោត DV នីមួយៗត្រូវមានកម្រិតសិក្សាឬបទពិសោធន៍ការងារស្របតាមលក្ខខណ្ឌនៃកម្មវិធីឆ្នោត DV ណាមួយខាងក្រោម៖

- យ៉ាងហោចណាស់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬការសិក្សាមានតម្លៃស្មើ ដែលមានន័យថាបានបញ្ចប់ការសិក្សាដោយជោគជ័យរយៈពេល ១២ ឆ្នាំ នៃកម្រិតសិក្សាផ្លូវការថ្នាក់បឋមសិក្សានិងមធ្យមសិក្សា។
- ឬ**
- មានបទពិសោធន៍ការងារពីរឆ្នាំក្នុងការងារដែលតម្រូវឱ្យមានការបណ្តុះបណ្តាលឬបទពិសោធន៍យ៉ាងហោចណាស់ពីរឆ្នាំដើម្បីបំពេញការងារនោះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងប្រើប្រាស់ប្រព័ន្ធទិន្នន័យ [O*Net Online](#) របស់ក្រសួងការងារសហរដ្ឋអាមេរិក ដើម្បីកំណត់អំពីលក្ខណៈសម្បត្តិបទពិសោធន៍ការងារ។

សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខណៈសម្បត្តិបទពិសោធន៍ការងារ សូមចូលមើល [សំណួរដែលសួរញឹកញាប់បំផុត។](#)

សូមកុំចុះឈ្មោះលេងឆ្នោត DV ប្រសិនបើអ្នកពុំមានលក្ខណៈសម្បត្តិសមស្របទៅនឹងលក្ខខណ្ឌតម្រូវទាំងពីរខាងលើនេះ។

រដូវកាលនៃការចុះឈ្មោះ

បេក្ខជនត្រូវចុះឈ្មោះលេងឆ្នោត DV ឆ្នាំ២០២១ តាមប្រព័ន្ធអេឡិចត្រូនិចតាមគេហទំព័រ dvlottery.stage.gov ក្នុងចន្លោះថ្ងៃត្រង់នៃ Eastern Daylight Time (EDT) (GMT-4) ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃត្រង់នៃ Eastern Daylight Time (EDT) (GMT-5) ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ សូមកុំរង់ចាំរហូតដល់សប្តាហ៍ចុងក្រោយនៃរដូវកាលចុះឈ្មោះ ដោយសារតែអាចមានការចុះឈ្មោះច្រើន ដែលជាហេតុបណ្តាលឱ្យគេហទំព័រដំណើរការយឺត។ រាល់ការចុះឈ្មោះឬការបញ្ចូលឯកសារមិនទាន់ពេលវេលានឹងមិនត្រូវបានទទួលយកឡើយ។ ច្បាប់អនុញ្ញាតឱ្យបេក្ខជនម្នាក់ចុះឈ្មោះតែម្តងប៉ុណ្ណោះក្នុងរដូវកាលចុះឈ្មោះនីមួយៗ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីស្វែងរកការចុះឈ្មោះច្រើនដង។ **អ្នកដែលចុះឈ្មោះលើសពីមួយដងនឹងត្រូវអស់សិទ្ធិនៅក្នុងការចូលរួមលេងឆ្នោត។**

ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់កម្មវិធីឆ្នោត DV ឆ្នាំ ២០២១

អ្នកអាចចុះឈ្មោះលេងឆ្នោត DVតាមប្រព័ន្ធអេឡិចត្រូនិច (E-DV Entry Form ឬ DS-5501) តាមរយៈគេហទំព័រ www.dvlottery.stage.gov ។ យើងនឹងមិនទទួលពាក្យចុះឈ្មោះដែលគ្មានព័ត៌មានពេញលេញឡើយ។ ការចុះឈ្មោះនេះនឹងមិនតម្រូវឱ្យបង់ថ្លៃអ្វីឡើយ។ សូមប្រើកម្មវិធីអ៊ីនធឺណិត (internet browser) សេរីថ្មីពេលចុះឈ្មោះ។ កម្មវិធីអ៊ីនធឺណិតសេរីចាស់ (ឧទាហរណ៍ Internet Explorer 8) អាចនឹងជួបបញ្ហាអាក់អរអួលជាមួយនឹងកម្មវិធីឆ្នោត DV។

យើងលើកទឹកចិត្តឱ្យអ្នកចុះឈ្មោះលេងឆ្នោត DV ដោយខ្លួនឯង ដោយមិនចាំបាច់ប្រើ “អ្នកប្រឹក្សាទិដ្ឋាការ” “ភ្នាក់ងារទិដ្ឋាការ” ឬអ្នកសម្របសម្រួលណាមួយឡើយ។ ប្រសិនបើមានបុគ្គលណាជួយអ្នក អ្នកត្រូវតែមានវត្តមាននៅពេលចុះឈ្មោះ ដើម្បីអាចផ្តល់ព័ត៌មានដែលត្រឹមត្រូវទៅនឹងសំណួរនានា ហើយអាចរក្សាទំព័របញ្ជាក់ (confirmation page) របស់អ្នកនិងលេខពិសេសនៃទំព័របញ្ជាក់របស់អ្នកផងដែរ។ អ្នកត្រូវតែរក្សាទំព័របញ្ជាក់និងលេខពិសេសនៃទំព័របញ្ជាក់របស់អ្នកជាចាំបាច់។ ប្រសិនបើគ្មានព័ត៌មានទាំងនេះទេ អ្នកនឹងមិនអាចចូលទៅតាមដានលទ្ធផលពីការចុះឈ្មោះរបស់អ្នកនៅក្នុងប្រព័ន្ធអ៊ីនធឺណិតបានឡើយ។ សូមប្រុងប្រយ័ត្ននៅពេលមានបុគ្គលណាម្នាក់សុំជួយរក្សាព័ត៌មាននេះជូនអ្នក។ អ្នកក៏ត្រូវរក្សាគណនីអ៊ីម៉ែលដែលបានបញ្ចូលនៅក្នុងពាក្យចុះឈ្មោះ E-DV ផងដែរ។ សូមមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមស្តីពីការបោះឆ្នោតក្នុងកម្មវិធី

ឆ្នោត DV ។ អ្នកក៏អាចចូលទៅមើល [វិធីអូ](#) របស់យើងស្តីពីការណែនាំកម្មវិធីឆ្នោត DV និងការណែនាំពីមួយ ដំណាក់កាលទៅមួយដំណាក់កាលដើម្បីជួយសម្រួលដល់ការចុះឈ្មោះរបស់អ្នក។

បន្ទាប់ពីអ្នកបានចុះឈ្មោះពេញលេញហើយ អ្នកនឹងឃើញអេក្រង់បញ្ជាក់មួយ ដែលមានឈ្មោះនិងលេខកូត បញ្ជាក់ពិសេសរបស់អ្នក។ សូមព្រិនអេក្រង់បញ្ជាក់នេះសម្រាប់ទុកជាព័ត៌មាន។ ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ អ្នកនឹងអាចតាមដានលទ្ធផលចុះឈ្មោះរបស់អ្នកតាមរយៈ dvlottery.stage.gov ដោយចុចទៅលើ *វេកលទ្ធផលចុះឈ្មោះ* (Entrant Status Check) ហើយបញ្ចូលលេខកូតបញ្ជាក់ពិសេស និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកត្រូវតែចុចលើ *វេកលទ្ធផលចុះឈ្មោះ* (Entrant Status Check) ដើម្បីដឹងថាអ្នកត្រូវបានជ្រើសរើសជា បេក្ខជនជាប់ឆ្នោត DV ឆ្នាំ ២០២១ និងដើម្បីពិនិត្យមើលកាលបរិច្ឆេទថ្ងៃសម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍របស់ អ្នក ប្រសិនបើអ្នកត្រូវបានជ្រើសរើស។ រដ្ឋាភិបាលអាមេរិកនឹងមិនជូនដំណឹងដល់អ្នកដោយផ្ទាល់ឡើយ។ *Entrant Status Check* គឺជាប្រភពព័ត៌មានតែមួយគត់សម្រាប់ផ្តល់ការណែនាំស្តីពីការបន្តដំណើរការពាក្យសុំ របស់អ្នក។ សូមពិនិត្យមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមស្តីពីដំណើរការជ្រើសរើស។

អ្នកត្រូវតែផ្តល់ព័ត៌មានខាងក្រោមដើម្បីចុះឈ្មោះ៖

១. ឈ្មោះ៖ នាមត្រកូល នាមខ្លួន ពោលគឺដូចឈ្មោះក្នុងលិខិតឆ្លងដែនរបស់អ្នក។ ប្រសិនបើអ្នកមានឈ្មោះ តែមួយ អ្នកត្រូវបញ្ចូលនៅក្នុងប្រអប់នាមត្រកូល។
២. ភេទ៖ ប្រុស ឬ ស្រី
៣. ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃ ខែ ឆ្នាំ
៤. ទីក្រុងកំណើត
៥. ប្រទេសកំណើត ដោយដាក់ឈ្មោះប្រទេសដែលកំពុងប្រើប្រាស់បច្ចុប្បន្នសម្រាប់ទឹកនៃដៃដែលអ្នកកើត
៦. ប្រទេសដែលមានសិទ្ធិចុះឈ្មោះសម្រាប់កម្មវិធីឆ្នោត DV ។ ប្រទេសដែលមានសិទ្ធិចុះឈ្មោះរបស់អ្នក ជាទូទៅ ដូចគ្នាទៅនឹងប្រទេសកំណើតរបស់អ្នកដែរ។ ប្រទេសដែលមានសិទ្ធិចុះឈ្មោះរបស់អ្នកមិនពាក់ព័ន្ធទៅ នឹងទីកន្លែងដែលអ្នកស្នាក់នៅ ឬសញ្ជាតិរបស់អ្នកឡើយ ប្រសិនបើខុសពីប្រទេសកំណើតរបស់អ្នក។ ប្រសិនបើ អ្នកកើតក្នុងប្រទេសដែលគ្មានសិទ្ធិចុះឈ្មោះលេងឆ្នោតទេនោះ សូមចូលទៅ [សំណួរដែលសួរញឹកញាប់បំផុត](#) ដើម្បីពិនិត្យមើលថាមានវិធីណាផ្សេងទៀតអ្នកអាចមានសិទ្ធិចុះឈ្មោះ។

ថ្មីសម្រាប់កម្មវិធីឆ្នោត DV ២០២១៖ បេក្ខជនត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពសម្រាប់ធ្វើដំណើរ ពេលគឺត្រូវផ្តល់ព័ត៌មានដូចតទៅ៖ លេខលិខិតឆ្លងដែន ប្រទេសចេញលិខិតឆ្លងដែន និងថ្ងៃផុតកំណត់របស់ លិខិតឆ្លងដែននោះ។ លក្ខន្តិកៈនេះប្រើសម្រាប់តែបេក្ខជនដែលជាអ្នកចុះឈ្មោះចម្បងប៉ុណ្ណោះ មិនចំពោះប្តី/ ប្រពន្ធ និងកូនៗដែលចុះឈ្មោះដែរនោះទេ។ អ្នកត្រូវតែបញ្ចូលព័ត៌មានទាំងនេះ លើកលែងតែអ្នកគ្មានប្រទេស ស្នាក់នៅ ឬជាជនជាតិនៃប្រទេសគុម្មុយនីស្តហើយមិនអាចសុំលិខិតឆ្លងដែនពីរដ្ឋាភិបាលរបស់ប្រទេសគុម្មុយនី ស្តនោះបាន ឬជាបេក្ខជនដែលត្រូវបានលើកលែងដោយរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ និងរដ្ឋមន្ត្រីក្រសួងការ បរទេសប៉ុណ្ណោះ។

៨. រូបថតបេក្ខជន៖ ត្រូវតែជារូបថតថ្មី (ថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ) របស់អ្នក ប្តី/ប្រពន្ធអ្នក និង កូនៗអ្នកទាំងអស់។ សូមមើល [បញ្ចូលរូបថតឌីជីថល](#) សម្រាប់លក្ខខណ្ឌរូបភាពនិងបច្ចេកទេស។ អ្នកមិនចាំបាច់ បញ្ចូលរូបថតសម្រាប់ប្តី/ប្រពន្ធឬកូន ដែលជាជនជាតិអាមេរិក ឬអ្នកមានសិទ្ធិរស់នៅស្របច្បាប់នៅអាមេរិក កហើយនោះទេ ប៉ុន្តែបើអ្នកបញ្ចូល ក៏គ្មានទោសព័រអ្វីដែរ។

រូបថតចុះឈ្មោះឆ្នោត DV ត្រូវមានលក្ខខណ្ឌស្តង់ដារដូចគ្នាទៅនឹងរូបថតសុំទិដ្ឋាការអាមេរិកដែរ។ ការចុះឈ្មោះ លេងឆ្នោត ឬពាក្យស្នើសុំទិដ្ឋាការរបស់អ្នកនឹងត្រូវបដិសេធ ប្រសិនបើរូបថតរបស់អ្នកឬក្រុមគ្រួសាររបស់អ្នកមិន ត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស ឬត្រូវបានកែប្រែតាមវិធីណាមួយ។ ការបញ្ចូលរូបថតចាស់ ដែលធ្លាប់ប្រើ ដើម្បីចុះឈ្មោះកាលពីឆ្នាំមុននឹងខុសលក្ខខណ្ឌ៖ ហើយនឹងត្រូវបដិសេធ។ សូមមើល [បញ្ចូលរូបថតឌីជីថល](#) សម្រាប់ព័ត៌មានបន្ថែម។

៩. អាសយដ្ឋានប្រៃសណីយ៍ - អ្នកទទួល

- អាសយដ្ឋានបន្ទាត់ទី ១៖ លេខផ្ទះ លេខផ្លូវ
- អាសយដ្ឋានបន្ទាត់ទី ២៖ ឃុំ/សង្កាត់ ស្រុក/ខ័ណ្ឌ
- ទីក្រុង
- ស្រុក/តំបន់/ខេត្ត
- លេខកូតតំបន់/លេខប្រៃសណីយ៍
- ប្រទេស

១០. ប្រទេសដែលអ្នករស់នៅបច្ចុប្បន្ន

១១. លេខទូរស័ព្ទ (ប្រសិនបើមាន)

១២. អាសយដ្ឋានអ៊ីម៉ែល៖ ត្រូវតែជាអាសយដ្ឋានអ៊ីម៉ែលដែលអ្នកប្រើប្រាស់ដោយផ្ទាល់បាន ហើយនឹងបន្តការប្រើប្រាស់ដោយផ្ទាល់ បន្ទាប់ពីយើងផ្តល់ព័ត៌មានដល់បេក្ខជនជាប់ឆ្នោតក្នុងខែឧសភានៃឆ្នាំបន្ទាប់។ ប្រសិនបើការចុះឈ្មោះរបស់អ្នកត្រូវបានជ្រើសរើស ហើយអ្នកបន្តដំណើរការនៃការជាប់ឆ្នោតតាមរយៈ *Entrant Status Check* នោះ អ្នកនឹងទទួលបានអ៊ីម៉ែលទំនាក់ទំនងបន្ថែមពីក្រសួងការបរទេសសហរដ្ឋអាមេរិក ជូនដំណឹងអ្នកថាព័ត៌មានលម្អិតនៃការសម្ភាសសុំទិដ្ឋាការអន្តោប្រវេសន៍របស់អ្នកមាននៅក្នុង *Entrant Status Check* ។ ក្រសួងការបរទេសនឹងមិនធ្វើអ៊ីម៉ែលទៅប្រាប់ថាអ្នកជាប់ឆ្នោត DV នោះទេ។ សូមមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមស្តីពីដំណើរការជាប់ឆ្នោត។

១៣. កម្រិតការសិក្សាដែលអ្នកបានបញ្ចប់ គិតត្រឹមបច្ចុប្បន្ន (១) បឋមសិក្សា, (២) វិទ្យាល័យ គ្មានសញ្ញាបត្រ, (៣) វិទ្យាល័យ មានសញ្ញាបត្រ, (៤) សាលាវិជ្ជាជីវៈ, (៥) មុខវិជ្ជាខ្លះនៅសកលវិទ្យាល័យ, (៦) បរិញ្ញាបត្រពីសកលវិទ្យាល័យ, (៧) មុខវិជ្ជាកម្រិតបញ្ចប់ថ្នាក់ឧត្តមសិក្សាខ្លះ, (៨) អនុបណ្ឌិត, (៩) មុខវិជ្ជាកម្រិតថ្នាក់បណ្ឌិតខ្លះ, (១០) ថ្នាក់បណ្ឌិត។ សូមមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមស្តីពីលក្ខខណ្ឌនៃកម្រិតអប់រំ។

១៤. ស្ថានភាពអាពាហ៍ពិពាហ៍បច្ចុប្បន្ន៖ (១) នៅលីវ (២) រៀបការហើយ ហើយប្តី/ប្រពន្ធខ្ញុំគ្មានសញ្ញាតិអាមេរិក ឬកាន់ប្រ៊ិនកាតនៅសហរដ្ឋអាមេរិក (LPR) ទេ (៣) រៀបការហើយ ហើយប្តី/ប្រពន្ធខ្ញុំមានសញ្ញាតិអាមេរិក ឬជាអ្នកកាន់ប្រ៊ិនកាតនៅសហរដ្ឋអាមេរិក (៤) លែងលះ (៥) មេម៉ាយ/ពោះម៉ាយ ឬ (៦) រស់នៅបែកគ្នាស្របតាមច្បាប់។ បញ្ចូលឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ ទីក្រុងកំណើត និងប្រទេសកំណើតរបស់ប្តី/ប្រពន្ធអ្នក និងរូបថតរបស់ប្តី/ប្រពន្ធអ្នក ឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌរូបថតដូចជារូបថតរបស់អ្នកដែរ។

ការខកខានមិនបានបញ្ចូលឈ្មោះប្តី/ប្រពន្ធ ឬចុះឈ្មោះបុគ្គលដែលមិនជាប្តី/ប្រពន្ធរបស់អ្នក នឹងធ្វើឱ្យអ្នកបាត់បង់សិទ្ធិជាបេក្ខជនចម្បងសម្រាប់ឆ្នោត DV ហើយឈានដល់ការបដិសេធចំពោះពាក្យសុំទិដ្ឋាការទាំងអស់នៅក្នុងពាក្យសុំរបស់អ្នក នៅពេលសម្ភាសន៍សុំទិដ្ឋាការ។ អ្នកត្រូវតែបញ្ចូលឈ្មោះប្តី/ប្រពន្ធ ទោះបីជាបច្ចុប្បន្ននេះអ្នករស់នៅបែកគ្នាក៏ដោយ លើកលែងតែអ្នករស់នៅបែកគ្នាដោយស្របច្បាប់។ ការរស់នៅបែកគ្នាដោយស្របច្បាប់គឺជាការព្រមព្រៀងរវាងប្តីប្រពន្ធដែលនៅមានចំណងអាពាហ៍ពិពាហ៍ប៉ុន្តែរស់នៅបែកគ្នា ដោយមានដីការសម្រេចពីតុលាការ។ ប្រសិនបើអ្នកនិងប្តី/ប្រពន្ធរបស់អ្នកបានរស់នៅបែកគ្នាដោយស្របច្បាប់ នោះប្តី/ប្រពន្ធអ្នកនឹងមិនអាចធ្វើអន្តោប្រវេសន៍ជាមួយអ្នកតាមរយៈឆ្នោត DV បានឡើយ។ ការដែលអ្នកបញ្ចូលឈ្មោះប្តី/ប្រពន្ធដែលបានរស់នៅបែកគ្នាដោយស្របច្បាប់នឹងពុំមានទោសដែរឡើយ។ ប្រសិនបើអ្នករស់នៅបែកគ្នាដោយគ្មានដីការសម្រេចពីតុលាការ អ្នកចាំបាច់ត្រូវបញ្ចូលឈ្មោះប្តី/ប្រពន្ធរបស់អ្នក បើទោះបីជាអ្នកមានគម្រោងថានឹងលែងលះគ្នាមុន

ពេលអ្នកចុះឈ្មោះលេងឆ្នោត DV ក៏ដោយ។ ការមិនបញ្ចូលឈ្មោះប្តី/ប្រពន្ធស្របច្បាប់ គឺជាមូលដ្ឋានសម្រាប់ បដិសេធពាក្យសុំទិដ្ឋាការរបស់អ្នក។

ប្រសិនបើប្តី/ប្រពន្ធរបស់អ្នកមានសញ្ជាតិអាមេរិក ឬជាអ្នកកាន់ប្រ៊ិនភាត (LPR) សូមកុំបញ្ចូលឈ្មោះគាត់ឡើយ។ ប្តី/ប្រពន្ធដែលមានសញ្ជាតិអាមេរិក ឬជាអ្នកកាន់ប្រ៊ិនភាត មិនត្រូវការទិដ្ឋាការឡើយ។ ដូច្នេះប្រសិនបើអ្នក ជ្រើសរើសយក “married and my spouse IS a U.S. citizen or U.S. LPR” (រៀបការហើយប្តី/ប្រពន្ធខ្ញុំមាន សញ្ជាតិអាមេរិក ឬអ្នកកាន់ប្រ៊ិនភាត) នៅក្នុងពាក្យចុះឈ្មោះលេងឆ្នោត DV អ្នកនឹងមិនចាំបាច់ផ្តល់ព័ត៌មានប្តី/ ប្រពន្ធរបស់អ្នកបន្ថែមទៀតឡើយ។ សូមមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមអំពី សមាជិកគ្រួសារ។

១៥. ចំនួនកូនក្នុងបន្ទុក៖ បញ្ចូលឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ ទីកន្លែងកំណើត និងប្រទេសកំណើតសម្រាប់ កូនៗដែលមានអាយុក្រោម ២១ ឆ្នាំ ហើយមិនទាន់រៀបការ មិនថាពួកគេកំពុងរស់នៅជាមួយអ្នកឬអត់ ឬមាន បំណងទៅជាមួយឬទៅតាមក្រោយឬក៏អត់ក្តីពេលអ្នកបានទៅរស់នៅសហរដ្ឋអាមេរិក។ សូមបញ្ចូលរូបថតកូន នីមួយៗរបស់អ្នក ដោយប្រើប្រាស់លក្ខខណ្ឌរូបភាពដូចរូបថតរបស់អ្នកដែរ។

សូមកុំភ្លេចបញ្ចូល៖

- កូនៗបង្កើតដែលនៅរស់របស់អ្នកទាំងអស់
- កូនៗចិញ្ចឹមស្របច្បាប់ដែលនៅរស់របស់អ្នក និង
- កូនចុងដែលនៅរស់ មិនទាន់រៀបការ និងមានអាយុក្រោម ២១ ឆ្នាំរបស់អ្នក នៅថ្ងៃចុះឈ្មោះលេងឆ្នោត តាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នក បើទោះបីជាអ្នកលែងមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយ ឪពុក/ម្តាយរបស់កូនៗទាំងនោះក៏ដោយ ហើយបើទោះបីជាកូនៗទាំងនោះបច្ចុប្បន្នមិនស្នាក់នៅជាមួយ អ្នក ហើយ/ឬមិនទៅរស់នៅសហរដ្ឋអាមេរិកជាមួយអ្នកក្តី។

កូនៗដែលរៀបការហើយ និងកូនៗដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅនៅពេលអ្នកចុះឈ្មោះ នឹងមិនអាច មានលក្ខណៈសម្បត្តិសមស្របសម្រាប់លេងឆ្នោត DV ឡើយ។ ប៉ុន្តែច្បាប់ស្តីពីការការពារសិទ្ធិជាកូន ដែលជួយ ការពារកូនៗពីការ “ហួសអាយុ” ក្នុងករណីមួយចំនួន។ ប្រសិនបើអ្នកចុះឈ្មោះលេងឆ្នោត DV មុនពេលកូនៗ ដែលមិនទាន់រៀបការរបស់អ្នកមានអាយុ ២១ ឆ្នាំ នោះ ហើយកូនៗនោះ មានអាយុ ២១ ឆ្នាំមុនពេលចេញ ទិដ្ឋាការ ពួកគេអាចត្រូវបានពិចារណាថាចូលទៅក្រោមអាយុ ២១ ឆ្នាំដដែល ដើម្បីដំណើរការទិដ្ឋាការ។

អ្នកមិនចាំបាច់បញ្ចូលឈ្មោះកូនដែលមានសញ្ជាតិអាមេរិក ឬជាអ្នកកាន់ប្រ៊ីនកាតស្រាប់នៅពេលអ្នកចុះឈ្មោះលេងឆ្នោត DV ឡើយ ដោយសារពួកគេត្រូវការទិដ្ឋាការទៀតឡើយ។ គ្មានទោសដែរអ្វីឡើយក្នុងករណីដែលអ្នកបញ្ចូល ឬមិនបញ្ចូលឈ្មោះសមាជិកគ្រួសារប្រភេទនេះពេលអ្នកចុះឈ្មោះ។

ការខកខានមិនបានបញ្ចូលឈ្មោះកូនៗទាំងអស់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬបញ្ចូលឈ្មោះអ្នកផ្សេងដែលមិនមែនជាកូនរបស់អ្នក នឹងធ្វើឱ្យអ្នកបាត់បង់សិទ្ធិជាបេក្ខជនចម្បងសម្រាប់ឆ្នោត DV និងឈានដល់ការបដិសេធចំពោះ ពាក្យសុំទិដ្ឋាការទាំងអស់នៅពេលសម្ភាសន៍។ សូមមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមស្តីពីសមាជិកគ្រួសារ។

សូមមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមអំពីការបំពេញពាក្យចុះឈ្មោះអេឡិចត្រូនិចសម្រាប់កម្មវិធីឆ្នោត DV ឆ្នាំ ២០២១។

ការជ្រើសរើសបេក្ខជន

យោងទៅតាមការបែងចែកទិដ្ឋាការដែលមានក្នុងតំបន់និងប្រទេសនីមួយៗ ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងជ្រើសរើសបេក្ខជនដោយចៃដន្យតាមរយៈកុំព្យូទ័រពីចំណោមបញ្ជីឈ្មោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ គ្រប់បេក្ខជនចុះឈ្មោះឆ្នោត DV ឆ្នាំ ២០២១ ទាំងអស់ត្រូវចូលទៅ *Entrant Status Check* ដោយប្រើលេខកូតបញ្ជាក់ពិសេស ដែលខ្លួនរក្សាទុកពីការចុះឈ្មោះលេងឆ្នោត DV ឆ្នាំ ២០២១តាមប្រព័ន្ធអ៊ីនធឺណិតរបស់បេក្ខជន ដើម្បីពិនិត្យមើលថាពាក្យចុះឈ្មោះរបស់ពួកគេត្រូវបានជ្រើសរើសជាប់ក្នុងកម្មវិធីឆ្នោត DV ឬទេ។

Entrant Status Check នឹងអាចចូលទៅមើលបានតាមរយៈគេហទំព័រឆ្នោត E-DV dvlottery.state.gov ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១។

ប្រសិនបើពាក្យចុះឈ្មោះរបស់អ្នកត្រូវបានជ្រើសរើស អ្នកនឹងត្រូវមើលទំព័របញ្ជាក់មួយ (confirmation page) ដែលនឹងផ្តល់ការណែនាំបន្ថែម រួមទាំងព័ត៌មានស្តីពីការបង់ថ្លៃទាក់ទងនឹងអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក។ *Entrant Status Check* គឺជាវិធីតែមួយគត់ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកផ្តល់ព័ត៌មានដល់បេក្ខជនជាប់ឆ្នោតទទួលបានព័ត៌មានអំពីការជាប់ឆ្នោត DV ឆ្នាំ ២០២១។ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនឹងមិនផ្ញើសំបុត្រ ឬផ្តល់ព័ត៌មានដល់បេក្ខជនជាប់ឆ្នោតតាមអ៊ីម៉ែលឡើយ។ ស្ថានទូត និងស្ថានកុងស៊ុលអាមេរិកនឹងមិនផ្តល់ជាបញ្ជីបេក្ខជនជាប់ឆ្នោតឡើយ។ បេក្ខជនដែលមិនជាប់ក៏ត្រូវមើលការជូនដំណឹងតាមរយៈ *Entrant Status Check* នេះដូចគ្នា។ សូមចូលទៅមើល *Entrant Status Check* ដោយខ្លួនឯង ដោយមិនគួរពឹងពាក់លើអ្នកដទៃឱ្យពិនិត្យនិងផ្តល់ព័ត៌មានដល់អ្នកនោះឡើយ។

ដើម្បីបានទៅរស់សហរដ្ឋអាមេរិក បេក្ខជនជាប់ឆ្នោត DV ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលទៅសហរដ្ឋអាមេរិក។ ទម្រង់ DS-260 ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍តាមអ៊ិនធើណិតនិងអត្តលេខសម្គាល់ខ្លួនដែលផ្តល់ទិន្នន័យតាមរយៈប្រព័ន្ធអេឡិចត្រូនិច ព្រមទាំងមន្ត្រីកុងស៊ុលនឹងសួរសំណួរមួយចំនួនអំពីលក្ខណៈសម្បត្តិរបស់អ្នកដើម្បីធ្វើអន្តោប្រវេសន៍ទៅតាមច្បាប់របស់សហរដ្ឋអាមេរិក។ សំណួរទាំងនោះបូករួមទាំងប្រធានបទទាក់ទងនឹងឧក្រិដ្ឋកម្មនិងសន្តិសុខជាដើម។

គ្រប់បេក្ខជនជាប់ឆ្នោតនិងសមាជិកគ្រួសារ ត្រូវតែទទួលបានទិដ្ឋាការឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១។ ទោះស្ថិតក្រោមស្ថានភាពណាក៏ដោយក៏ក្រសួងការបរទេសសហរដ្ឋអាមេរិក ឬស្ថាប័ន USCIS មិនអាចចេញទិដ្ឋាការ DV ឬអនុម័តការផ្លាស់ប្តូរណាមួយក្រោយកាលបរិច្ឆេទនេះបានឡើយ ហើយសមាជិកគ្រួសារទាំងនោះក៏មិនអាចទទួលបានទិដ្ឋាការ DV ដើម្បីទៅតាមក្រោយបេក្ខជនចម្បងទៅរស់នៅសហរដ្ឋអាមេរិកនៅក្រោយកាលបរិច្ឆេទនេះបានដែរ។

សូមមើល [សំណួរដែលសួរញឹកញាប់បំផុត](#) សម្រាប់ព័ត៌មានបន្ថែមស្តីពីដំណើរការជ្រើសរើស។

ការបញ្ចូលរូបថតឌីជីថល (រូបភាព)

អ្នកអាចថតរូបឌីជីថលថ្មីមួយ ឬក៏អាចស្តេនរូបថតថ្មី (ថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ) ដោយកម្មវិធីស្តេនឌីជីថល ឲ្យតែរូបភាពនោះមានលក្ខណៈត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសដូចរៀបរាប់ខាងក្រោម។ រូបថតចុះឈ្មោះលេងឆ្នោត DV ត្រូវតែមានលក្ខណៈដូចនឹងរូបថតសុំទិដ្ឋាការសហរដ្ឋអាមេរិកដែរ។ សម្រាប់គំរូរូបថតដែលអាចទទួលយកបាន សូមចុច [ទីនេះ](#)។ អ្នកមិនត្រូវបញ្ចូលរូបថតចាស់ ដែលថតលើសពី ៦ខែមុន ឬរូបថតដែលពុំមានលក្ខណៈសមស្របតាមស្តង់ដារដូចមានរៀបរាប់ខាងក្រោមឡើយ។ ការបញ្ចូលរូបថតដដែល ដែលអ្នកធ្លាប់បានបញ្ចូលទៅក្នុងពាក្យចុះឈ្មោះឆ្នាំមុនៗ រូបថតដែលបានកែប្រែ ឬមិនត្រូវទៅតាមលក្ខខណ្ឌតម្រូវខាងក្រោម នឹងធ្វើឲ្យការចុះឈ្មោះរបស់អ្នកត្រូវបានបដិសេធ។

រូបថតរបស់អ្នកត្រូវមានលក្ខណៈដូចខាងក្រោម៖

- ពណ៌ធម្មជាតិ
- ច្បាស់

- ទំហំក្បាលបេក្ខជនគឺរវាង ១ អ៊ីញ គុណនឹង ១,៣/៨ អ៊ីញ (២២ ម.ម គុណនឹង ៣៥ ម.ម) ឬ ៥០% គុណនឹង ៦៩% នៃកម្ពស់សរុបរបស់រូបថត រាប់ចាប់ពីចង្កាទៅក្បាល។ សូមមើល [លក្ខខណ្ឌបច្ចេកទេស រូបថត](#) សម្រាប់ព័ត៌មានបន្ថែម។
- ថតក្នុងរយៈពេល ៦ ខែចុងក្រោយ ដើម្បីផ្ទៀងផ្ទាត់នឹងមុខមាត់របស់អ្នកពេលបច្ចុប្បន្ន
- ផ្ទាំងខាងក្រោយពណ៌.ស
- ថតចំពីមុខពេញ
- ទឹកមុខស្មើ និងបើកភ្នែក
- សម្លៀកបំពាក់ធម្មតាដែលអ្នកប្រើប្រចាំថ្ងៃ
- មិនត្រូវប្រើឯកសណ្ឋានឡើយនៅពេលថត លើកលែងតែជាសម្លៀកបំពាក់សាសនាដែលអ្នកប្រើរាល់ថ្ងៃ
- មិនត្រូវពាក់មួក ឬគ្របក្បាលដែលធ្វើឱ្យបាំងសក់ លើកលែងតែពាក់ក្នុងន័យសាសនាជារៀងរាល់ថ្ងៃ ផ្ទៃមុខត្រូវឱ្យឃើញពេញ ហើយការប្រើឆ្នុតក្បាលមិនត្រូវឱ្យបាំងឬចេញជាស្រមោលលើមុខឡើយ
- កាសស្តាប់ ឧបករណ៍គ្មានខ្សែ និងឧបករណ៍ស្រដៀងគ្នានេះផ្សេងៗទៀត មិនត្រូវមានក្នុងរូបថតឡើយ
- មិនត្រូវពាក់វ៉ែនតាឡើយ
- អ្នកអាចពាក់បាន ប្រសិនបើអ្នកប្រើឧបករណ៍ជំនួយការស្តាប់ដែលអ្នកប្រើប្រាស់ជាធម្មតា

សូមមើល [គំរូរូបថត](#) ដើម្បីមើលរូបថតគំរូដែលអាចនិងមិនអាចទទួលយកបាន។ យើងមិនទទួលរូបថតដែលថតចម្លង ឬស្តែនពីប័ណ្ណបើកបរ ឬឯកសារផ្លូវការផ្សេងទៀតឡើយ។ លើសពីនោះ យើងក៏មិនទទួលយករូបថតប្រភេទសន្លឹក រូបថតពីទស្សនាវដ្តី រូបថតចេញពីទូរស័ព្ទ ឬរូបថតមួយជំហរឡើយ។

អ្នកត្រូវបញ្ចូលរូបថតឌីជីថលនៅពេលអ្នកចុះឈ្មោះ។ រូបថតនោះត្រូវមានលក្ខណៈដូចខាងក្រោម៖

- ជាទម្រង់ JPEG (.jpg)
- ទំហំស្មើឬតិចជាង ២៤០ គីឡូបៃត (kilobytes)
- មានជ្រុងស្មើគ្នា (កំពស់ត្រូវស្មើទទឹង)
- ទំហំ ៦០០ x ៦០០ ភិចសែល (pixels)

តើអ្នកចង់ស្តែនរូបថតដែលមានស្រាប់ឬទេ? ក្រៅពីតម្រូវការរូបថតឌីជីថល រូបថតដែលមានស្រាប់ត្រូវតែ៖

- ទំហំ ២ x ២ អ៊ីញ (៥១ ម.ម x ៥១ ម.ម)
- ស្តែនក្នុងទំហំ ៣០០ ភិចសែលក្នុងមួយអ៊ីញ (១២ ភិចសែលក្នុងមួយមីលីម៉ែត្រ)

អ្នកអាចប្រើ [គេហទំព័រជំនួយរូបថតដោយឥតគិតថ្លៃ](#) របស់ក្រសួងការបរទេសអាមេរិកបានដើម្បី៖

- ជ្រើសរើសរូបថតឌីជីថលដែលនៅក្នុងកុំព្យូទ័ររបស់អ្នក
- កែទំហំនិងបង្វិលប្រសិនបើចាំបាច់
- កាត់រូបថតឱ្យទៅជារាងការេដែលមានទំហំស្មើនឹង ៦០០ x ៦០០ ភិចសែល

ថតរូបទារកឬកូនក្មេងអាយុពី ១ ឆ្នាំទៅ ៣ ឆ្នាំ

នៅពេលអ្នកថតរូបទារក ឬកូនក្មេង មិនត្រូវមានអ្នកផ្សេងនៅក្នុងរូបថតឡើយ ហើយកូនរបស់អ្នកត្រូវសម្លឹងឱ្យចំ មកកាមេរ៉ា និងត្រូវបើកភ្នែក។

អ្នកអាច (ទី១) ៖ ដាក់ទាកឲ្យគេងលើក្រណាត់សំពត់ស។ វិធីនេះក្បាលរបស់កូនអ្នកត្រូវបានកល់ និងបង្កើតបាន ជាផ្ទៃខាងក្រោយពណ៌សផងដែរ។ មិនត្រូវឱ្យមានស្រមោលលើមុខកូនរបស់អ្នកឡើយ ជាពិសេសនៅពេលអ្នក ថតពីលើកូន។

អ្នកអាច (ទី២) ៖ យកក្រណាត់ស មកគ្របកៅអីឡាន ហើយដាក់កូនរបស់អ្នកឲ្យអង្គុយដើម្បីថត។ ធ្វើដូចនេះ ក្បាលរបស់កូនអ្នកមានកំណល់។

សំណួរដែលសួរញឹកញាប់បំផុត

លក្ខណៈសម្បត្តិ

១. តើពាក្យថា “ប្រជាជនដើម” ឬ “ប្រទេសកំណើត” មានន័យដូចម្តេច?

ប្រជាជនដើមភាគច្រើនសំដៅដល់អ្នកដែលរស់នៅក្នុងប្រទេសជាក់លាក់មួយ ដោយមិនគិតអំពីប្រទេសលំនៅ បច្ចុប្បន្ន ឬសញ្ជាតិរបស់បុគ្គលនោះឡើយ។ ប្រជាជនដើមក៏អាចមានន័យថាជាអ្នកដែល មានសិទ្ធិយកប្រទេស ផ្សេងពីប្រទេសដែលគេបានកើត មកធ្វើជាប្រទេសកំណើតក្រោមមាត្រា ២០២ (ខ) នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងសញ្ជាតិ។

ដោយសារមានការកំណត់ចំនួនទិដ្ឋាការទៅលើជនអន្តោប្រវេសន៍ដែលចូលមកពីប្រទេសឬតំបន់ភូមិសាស្ត្រផ្សេងៗ បុគ្គលម្នាក់ៗត្រូវគេកំណត់ទៅតាមប្រទេសកំណើតមួយ។ ហើយការកំណត់នោះគឺសំដៅទៅលើប្រទេស ដែលអ្នកត្រូវគេរាប់នៅក្នុងការកំណត់ទិដ្ឋាការសម្រាប់ប្រទេសនោះ។ ជាទូទៅ ប្រទេសដែលមានសិទ្ធិដាក់ពាក្យ របស់អ្នកគឺជាប្រទេសដែលអ្នកកើត។ ប៉ុន្តែ អ្នកអាចជ្រើសរើសប្រទេសដែលមានសិទ្ធិចុះឈ្មោះរបស់អ្នក ទៅ តាមប្រទេសកំណើតរបស់ប្តី/ប្រពន្ធរបស់អ្នក ឬប្រទេសកំណើតរបស់ឪពុកម្តាយរបស់អ្នក ប្រសិនបើអ្នកកើតនៅ ក្នុងប្រទេសដែលមិនមែនជាប្រទេសកំណើតរបស់ឪពុកម្តាយអ្នក ហើយជាប្រទេសដែលឪពុកម្តាយរបស់អ្នកពុំ មែនជាអ្នករស់នៅស្របច្បាប់ នៅពេលដែលអ្នកកើត។ ទាំងនេះជាវិធីតែបីគត់ ដែលអ្នកអាចជ្រើសរើសប្រទេស កំណើតរបស់អ្នក។

ការបញ្ចូលប្រទេសដែលមានសិទ្ធិចុះឈ្មោះ ឬប្រទេសកំណើតមិនត្រឹមត្រូវ (ឧ. ប្រទេសដែលអ្នកមិនអាចបញ្ជាក់ តាមការអះអាងថាមានទំនាក់ទំនង) អាចធ្វើឲ្យការចុះឈ្មោះរបស់អ្នកត្រូវបដិសេធ។

២. តើខ្ញុំនៅតែអាចចុះឈ្មោះបានទេ ប្រសិនបើខ្ញុំមិនបានកើតនៅក្នុងប្រទេសដែលមានសិទ្ធិចុះឈ្មោះផងនោះ?

អ្នកនៅតែអាចមានសិទ្ធិចុះឈ្មោះដោយផ្អែកលើលក្ខខណ្ឌពីរនេះ។ ទីមួយ ប្រសិនបើប្តី/ប្រពន្ធដែលទទួលសិទ្ធិជា បេក្ខជនតាមរយៈអ្នកដែលជាអ្នកដាក់ឆ្នោត កើតនៅក្នុងប្រទេសដែលមានសិទ្ធិចុះឈ្មោះ អ្នកអាចយកប្រទេស កំណើតតាមប្តី/ប្រពន្ធអ្នកបាន។ ដោយសារតែ អ្នកចុះឈ្មោះដោយផ្អែកទៅលើប្តី/ប្រពន្ធអ្នក អ្នកអាចទទួល ទិដ្ឋាការអន្តោប្រវេសន៍ជូនបាន ល្អិកណាតែប្តី/ប្រពន្ធរបស់អ្នកមានលក្ខណៈសម្បត្តិសមស្រប ហើយទទួលបាន ទិដ្ឋាការអន្តោប្រវេសន៍ប៉ុណ្ណោះ។ អ្នកទាំងពីរត្រូវធ្វើដំណើរជាមួយគ្នាទៅសហរដ្ឋអាមេរិកដោយប្រើប្រាស់ទិដ្ឋាការ

ឆ្នោត DV នេះ។ ដូចគ្នានេះដែរ កូនដែលនៅក្នុងបន្ទុករបស់អ្នកអាច “យកប្រទេសកំណើតតាម” ប្រទេសកំណើតរបស់ឪពុកឬម្តាយបាន។

ទីពីរ អ្នកអាច “យកប្រទេសកំណើតតាម” ប្រទេសកំណើតរបស់ឪពុកឬម្តាយរបស់អ្នក ប្រសិនបើឪពុកនិងម្តាយរបស់អ្នកមិនបានកើត ឬរស់នៅក្នុងប្រទេសកំណើតរបស់អ្នក នៅពេលដែលអ្នកកើតទេនោះ។ ជាទូទៅ បុគ្គលម្នាក់មិនត្រូវបានចាត់ទុកថាជាប្រជាជននៃប្រទេសមួយ ដែលពួកគេមិនបានកើត ឬចូលសញ្ជាតិដោយស្របច្បាប់នោះទេ ប្រសិនបើពួកគេគ្រាន់តែមកទស្សនកិច្ច (មកលេង) សិក្សាក្នុងប្រទេសនោះជាបណ្តោះអាសន្ន ឬក៏ប្រចាំការបណ្តោះអាសន្នសម្រាប់មុខជំនួញ ឬការងារផ្សេងៗ ក្នុងនាមជាក្រុមហ៊ុន ឬរដ្ឋាភិបាលនៃប្រទេសមួយ ក្រៅពីប្រទេសដែលអ្នកកើត។

ប្រសិនបើអ្នកស្នើយកប្រទេសកំណើតតាមវិធីណាមួយខាងលើ អ្នកត្រូវផ្តល់ជាការពន្យល់នៅក្នុងពាក្យចុះឈ្មោះ E-DV ក្នុងសំណួរលេខ ៦។

ការបញ្ចូលប្រទេសដែលមានសិទ្ធិចុះឈ្មោះ ឬប្រទេសកំណើតមិនត្រឹមត្រូវ (ឧ. ប្រទេសដែលអ្នកមិនអាចបញ្ជាក់តាមការអះអាងថាមានទំនាក់ទំនង) អាចធ្វើឲ្យការចុះឈ្មោះរបស់អ្នកត្រូវបដិសេធ។

៣. ហេតុអ្វីប្រជាជនដើមនៃប្រទេសមួយចំនួនមិនអាចចូលរួមលេងឆ្នោត DV?

គោលបំណងរបស់ឆ្នោត DV គឺផ្តល់ឱកាសអន្តោប្រវេសន៍ដល់ប្រជាជនដែលមិនមែនមកពី “ប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើន” (high admission)។ ច្បាប់សហរដ្ឋអាមេរិកចែងថា “ប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើន” គឺជាប្រទេសដែលមានប្រជាជនសរុប ៥០០០០ នាក់ ដែលទទួលបានទិដ្ឋាការតាមរយៈគ្រួសារនិងការងារ ដែលបានចូលមករស់នៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ ជារៀងរាល់ឆ្នាំ ស្ថាប័នសេវាកម្មសញ្ជាតិនិងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក (USCIS) ជាអ្នកគណនាលើតួលេខនៃការទទួលបានចូល និងការសុំសិទ្ធិរស់នៅរបស់ជនអន្តោប្រវេសន៍ក្នុងប្រទេសនីមួយៗក្នុងប្រទេសនីមួយៗក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ដើម្បីកំណត់ប្រទេសដែលអាចចាត់ចូលជា “ប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើន” ហើយប្រជាជនដើមនៃ ប្រទេសទាំងនេះនឹងពុំអាចចូលរួមលេងឆ្នោត DV ប្រចាំឆ្នាំឡើយ។ ដោយសារតែការគណនានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដូច្នេះបញ្ជីប្រទេសដែលប្រជាជនដើមអាចចូលរួមឬមិនអាចចូលរួមលេងឆ្នោតឆ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ។

៤. តើទិដ្ឋាការ DV ឆ្នាំ២០២១ ចំនួនប៉ុន្មានដែលនឹងផ្តល់ជូនទៅប្រជាជនដើមនៃតំបន់និងប្រទេសដែលមានសិទ្ធិ ចុះឈ្មោះនីមួយៗ?

ស្ថាប័នសេវាកម្មសញ្ជាតិនិងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក (USCIS) ជាអ្នកកំណត់អំពីចំនួនឆ្នោត DV តាមតំបន់ជារៀងរាល់ឆ្នាំ ស្របទៅតាមរូបមន្តដែលបានចែងនៅក្នុងមាត្រា ២០៣ (គ) នៃច្បាប់ស្តីពីអន្តោប្រវេសន៍និងសញ្ជាតិ។ ចំនួនទិដ្ឋាការដែលក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងចេញជូនដល់ប្រជាជនដើមនៃប្រទេសនីមួយៗ នឹងត្រូវពឹងផ្អែកលើចំនួនកំណត់តាមតំបន់ ចំនួនបេក្ខជនចុះឈ្មោះដែលមកពីប្រទេសនីមួយៗ និងចំនួនបេក្ខជនជាប់ឆ្នោតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានទិដ្ឋាការ។ ទិដ្ឋាការដែលអាចផ្តល់ជូនទៅប្រជាជនដើមនៃប្រទេសណាមួយនឹងមិនលើសពីប្រាំពីរភាគរយនៃទិដ្ឋាការសរុបឡើយ។

៥. តើមានលក្ខខណ្ឌអ្វីខ្លះសម្រាប់កម្រិតសិក្សានិងបទពិសោធន៍ការងារ?

ច្បាប់និងបទបញ្ញត្តិអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកតម្រូវថា រាល់បេក្ខជន DV ទាំងអស់ត្រូវតែបញ្ចប់ការសិក្សាយ៉ាងហោចណាស់ត្រឹមកម្រិតវិទ្យាល័យ ឬការសិក្សាមានតម្លៃស្មើ ឬមានបទពិសោធន៍ការងារពីរឆ្នាំក្នុងការងារដែលតម្រូវឲ្យមានការបណ្តុះបណ្តាលឬបទពិសោធន៍យ៉ាងហោចណាស់ពីរឆ្នាំដើម្បីបំពេញការងារនោះ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ “ការសិក្សាកម្រិតវិទ្យាល័យ ឬការសិក្សាមានតម្លៃស្មើ” មានន័យថាបានបញ្ចប់ការសិក្សាដោយជោគជ័យលើមុខវិជ្ជាដែលត្រូវចំណាយពេល ១២ឆ្នាំ នៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សាពីសហរដ្ឋអាមេរិក ឬការបញ្ចប់ការសិក្សាដោយជោគជ័យក្នុងប្រទេសផ្សេងទៀតលើមុខវិជ្ជាផ្លូវការនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សា ដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក។ មានតែការសិក្សាមុខវិជ្ជាផ្លូវការប៉ុណ្ណោះដែលត្រឹមត្រូវតាមលក្ខខណ្ឌនេះបាន។ កម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ (ដូចជាសញ្ញាប័ត្រតម្លៃស្មើទូទៅ (General Equivalency Diploma G.E.D) មិនអាចទទួលយកបានឡើយ។ ភ័ស្តុតាងនៃឯកសារបញ្ជាក់ការសិក្សា ឬបទពិសោធន៍ការងារត្រូវតែផ្តល់ជូនមន្ត្រីក្នុងស៊ុលនៅពេលសម្ភាសន៍សុំទិដ្ឋាការ។

ប្រសិនបើអ្នកគ្មានលក្ខណៈសមស្របទៅនឹងលក្ខខណ្ឌនៃការសិក្សា ឬបទពិសោធន៍ការងារទេនោះ ការចុះឈ្មោះរបស់អ្នកនឹងត្រូវបានបដិសេធនៅពេលសម្ភាសន៍សុំទិដ្ឋាការ ហើយអ្នករួមជាមួយនិងគ្រួសាររបស់អ្នកនឹងមិនទទួលបានទិដ្ឋាការឡើយ។

៦. តើការងារប្រភេទណាដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់លេងឆ្នោត DV ?

ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងប្រើប្រាស់ទិន្នន័យ [O*Net Online](#) របស់ក្រសួងការងារសហរដ្ឋអាមេរិក (DOL) ដើម្បីកំណត់លក្ខខណ្ឌសមស្របលើបទពិសោធន៍ការងារ។ ប្រព័ន្ធទិន្នន័យ [O*Net Online](#) បែងចែកបទពិសោធន៍ការងារជា “ប្រភេទការងារ” ចំនួនប្រាំ។ ស្របពេលដែលមានការងារជាច្រើនត្រូវបានបញ្ចូលទៅក្នុងគេហទំព័ររបស់ DOL មិនមែនគ្រប់ការងារទាំងអស់មានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីឆ្នោត DV នោះទេ។ ដើម្បីចូលរួមលេងឆ្នោត DV តាមលក្ខខណ្ឌការងារ អ្នកត្រូវតែមានបទពិសោធន៍ពីរឆ្នាំក្នុងការងារដែលបានចាត់ចូលនៅក្នុងប្រភេទការងារត្រៀមវិជ្ជាជីវៈជាក់លាក់ (Specific Vocational Preparation (SVP) ដែលមានកម្រិត ៧.0 ឬ ខ្ពស់ជាងនេះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។

ប្រសិនអ្នកគ្មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌនៃការសិក្សា ឬបទពិសោធន៍ការងារគ្រប់គ្រាន់ទេនោះ ការចុះឈ្មោះរបស់អ្នកនឹងត្រូវបានបដិសេធនៅពេលសម្ភាសន៍ទិដ្ឋាការ ហើយអ្នករួមជាមួយនិងគ្រួសារអ្នកនឹងមិនទទួលបានទិដ្ឋាការឡើយ។

៧. តើខ្ញុំអាចស្វែងរកការងារដែលមានលក្ខណៈសមស្របសម្រាប់លេងឆ្នោត DV នៅក្នុងប្រព័ន្ធទិន្នន័យ [O*Net Online](#) របស់ក្រសួងការងារសហរដ្ឋអាមេរិកបានដោយរបៀបណា?

នៅពេលអ្នកចូលក្នុងគេហទំព័រ [O*Net Online](#) សូមអនុវត្តតាមជំហានខាងក្រោមដើម្បីកំណត់ថាការងាររបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬទេ៖

- ១. ក្រោមប៊ូតុង “Find Occupation” សូមជ្រើសរើសយកប៊ូតុង “Job Family” ពីតារាងដែលបានទាញចុះ
- ២. ស្វែងរកក្នុងតារាង “Job Family” ជ្រើសរើសហើយ ចុច “GO”
- ៣. ចុចលើលីង (link) សម្រាប់ការងារជាក់លាក់របស់អ្នក
- ៤. ជ្រើសរើសប្រអប់ “Job Zone” ដើម្បីស្វែងរកលេខប្រភេទការងារដែលបានកំណត់ និងកម្រិត

កំណត់ការត្រៀមវិជ្ជាជីវៈជាក់លាក់ (SVP)។

ឧទាហរណ៍៖ ជ្រើសរើស “Aerospace Engineers” ។ នៅខាងក្រោម “Summary Report for Aerospace Engineers” ក្រោមផ្នែក “Job Zone” អ្នកនឹងឃើញ “Job Zone 4” កម្រិត SVP ៧.0 ទៅ < ៨.0 ។ ដោយប្រើប្រាស់ឧទាហរណ៍នេះ Aerospace Engineers គឺជាការងារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

សម្រាប់ព័ត៌មានបន្ថែម សូមមើល [ឆ្នោត DV - គេហទំព័រអំពីបញ្ជីការងារ](#) ។

៨. តើមានការកំណត់អាយុអប្បបរមានៅក្នុងការចុះឈ្មោះក្នុងកម្មវិធីឆ្នោត E-DV ឬទេ?

គ្មានការកំណត់អាយុក្នុងការចុះឈ្មោះឡើយ ប៉ុន្តែលក្ខខណ្ឌនៃការសិក្សាថ្នាក់វិទ្យាល័យ ឬបទពិសោធន៍ការងារសម្រាប់បេក្ខជនចម្បងនីមួយៗនៅពេលចុះឈ្មោះ នឹងធ្វើឱ្យបេក្ខជនភាគច្រើនដែលមានអាយុក្រោម ១៨ ឆ្នាំត្រូវបានបដិសេធ។

ការបំពេញពាក្យចុះឈ្មោះអេឡិចត្រូនិចសម្រាប់កម្មវិធីឆ្នោត DV

៩. តើពេលណាខ្ញុំអាចចុះឈ្មោះបាន?

រយៈពេលចុះឈ្មោះលេងឆ្នោត DV ឆ្នាំ២០២១ នឹងចាប់ផ្តើមពីម៉ោង ១២:០០ (ថ្ងៃត្រង់) Eastern Daylight Time (EDT) (GMT-4) ត្រូវនឹងថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង១២:០០ (ថ្ងៃត្រង់) Eastern Standard Time (EST) (GMT-5) ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ រៀងរាល់ឆ្នាំ មានបេក្ខជនរាប់លាននាក់បានចុះឈ្មោះ។ ការកំណត់រយៈពេលចុះឈ្មោះតាមកាលបរិច្ឆេទខាងលើនេះ គឺដើម្បីធានាឱ្យបានថាបេក្ខជនទទួលបានការជូនដំណឹងក្នុងរយៈពេលមួយគ្រប់គ្រាន់ ក៏ដូចជាផ្តល់ពេលវេលាឱ្យទាំងបេក្ខជនសុំទិដ្ឋាការ និងស្ថានទូតនិងស្ថានកុងស៊ុលរបស់យើងមានពេលគ្រប់គ្រាន់សម្រាប់រៀបចំនិងបញ្ចប់ករណីនីមួយៗដើម្បីចេញទិដ្ឋាការជូនបេក្ខជន។

យើងលើកទឹកចិត្តអ្នកឱ្យចុះឈ្មោះឱ្យបានរួសរាន់ក្នុងរដូវកាលចុះឈ្មោះ។ ការចុះឈ្មោះដ៏ច្រើនលើសលុបនៅចុងរដូវកាលចុះឈ្មោះ អាចនឹងធ្វើឱ្យប្រព័ន្ធកុំព្យូទ័រដំណើរការយឺត។ យើងនឹងមិនទទួលយកការចុះឈ្មោះក្រោយពេលថ្ងៃត្រង់ EST ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឡើយ។

១០. ខ្ញុំនៅសហរដ្ឋអាមេរិក។ តើខ្ញុំអាចចុះឈ្មោះលេងឆ្នោត DV បានឬទេ?

បាន។ បេក្ខជនចុះឈ្មោះអាចស្ថិតនៅសហរដ្ឋអាមេរិក ឬក្នុងប្រទេសមួយផ្សេងទៀត ហើយពាក្យចុះឈ្មោះអាចដាក់ពីទីណាក៏បាន។

១១. ខ្ញុំអាចចុះឈ្មោះបានតែម្តងគត់ក្នុងរដូវកាលចុះឈ្មោះនីមួយៗមែនទេ?

មែន។ ច្បាប់អនុញ្ញាតឱ្យមានការចុះឈ្មោះតែម្តងប៉ុណ្ណោះសម្រាប់បេក្ខជនម្នាក់ក្នុងរដូវកាលចុះឈ្មោះនីមួយៗ។ ក្រសួងការបរទេសអាមេរិកប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលអាចដឹងថាមានពាក្យចុះឈ្មោះច្រើនដង។ បេក្ខជនដែលចុះឈ្មោះច្រើនលើសពីម្តង នឹងត្រូវបដិសេធមិនឱ្យចូលរួមលេងឆ្នោត DV។

១២. មូលហេតុអ្វីបានជាខ្ញុំត្រូវមានលិខិតឆ្លងដែនដើម្បីចុះឈ្មោះលេងឆ្នោត DV? មានករណីលើកលែងដែរទេ?

មូលហេតុដែលតម្រូវឲ្យមានលិខិតឆ្លងដែនដែលត្រឹមត្រូវហើយនៅមានសុពលភាពជួយបន្ថែមសុវត្ថិភាពដល់ដំណើរការឆ្នោត DV ក៏ដូចជាជួយការពារការចុះឈ្មោះរបស់អ្នកផងដែរ។ លិខិតឆ្លងដែននោះត្រូវតែជាលិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗបាន។ លិខិតឆ្លងដែនក្នុងស្រុក ដែលប្រទេសខ្លះចេញឲ្យមិនអាចប្រើដើម្បីចុះឈ្មោះលេងឆ្នោត DV បានឡើយ។ ករណីលើកលែងមានចំពោះតែអ្នកគ្មានប្រទេស ជាប្រជាជនដែលរស់នៅក្នុងប្រទេសគុម្មុយនីស្តហើយមិនអាចសុំលិខិតឆ្លងដែនពីរដ្ឋាភិបាលគុម្មុយនីស្តនោះបាន ឬជាអ្នកទទួលបានលិខិតឆ្លងដែនដែលត្រូវបានលើកលែងដោយរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ និងរដ្ឋមន្ត្រីក្រសួងការបរទេសប៉ុណ្ណោះ ដែលត្រឹមត្រូវទៅតាមបទដ្ឋានលើកលែងលើលិខិតឆ្លងដែនសម្រាប់បេក្ខជនសុំទិដ្ឋាការអន្តោប្រវេសន៍ដែលមានចែងនៅក្នុងមាត្រា២២ CFR ៤២.២ (ឃ), (ង) និង (ឆ) (២)។

១៣. ប្រសិនបើលិខិតឆ្លងដែនរបស់ខ្ញុំផុតកំណត់ ឬបាត់មុនពេលចុះឈ្មោះសុំទិដ្ឋាការ តើនឹងទៅយ៉ាងណា?

ប្រសិនបើលេខលិខិតឆ្លងដែនរបស់អ្នកមានការផ្លាស់ប្តូរដោយហេតុណាមួយ អ្នកត្រូវតែបង្ហាញភស្តុតាងបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរនោះមុនពេលអ្នកទទួលបានការណាត់សម្ភាសន៍សុំទិដ្ឋាការឆ្នោត DV។ ប្រសិនបើអ្នកចុះលេខលិខិតឆ្លងដែនខុស មិនត្រឹមត្រូវ ឬគ្មានសុពលភាពនៅពេលចុះឈ្មោះលេងឆ្នោត ករណីសុំទិដ្ឋាការរបស់អ្នកនឹងត្រូវបានបដិសេធ។ អ្នកត្រូវតែចតចម្លងលិខិតឆ្លងដែនដែលអ្នកបានប្រើប្រាស់ក្នុងការចុះឈ្មោះឲ្យបានច្បាស់ ហើយរក្សាវានៅកន្លែងដែលមានសុវត្ថិភាពជាមួយនឹងលេខកូដបញ្ជាក់ (confirmation number) ផងដែរ (មើលបន្ថែមត្រង់សំណួរលេខ២៧)។ ការចតចម្លងនេះតែមួយមុខមិនអាចជាភស្តុតាងបញ្ជាក់ថាអ្នកបានបញ្ចូលលេខលិខិតឆ្លងដែនត្រឹមត្រូវទៅក្នុងការចុះឈ្មោះនោះទេ ប៉ុន្តែវាអាចជួយបញ្ជាក់ឲ្យអ្នកពីមូលហេតុនៅពេលដៃឡអ្នកមានបញ្ហា។ ការសម្រេចចិត្តចុងក្រោយបំផុតគឺបិតនៅលើមន្ត្រីក្នុងស៊ុលក្នុងពេលអ្នកសម្ភាសសុំទិដ្ឋាការ។

១៤. តើប្តី/ប្រពន្ធខ្ញុំ និងខ្ញុំអាចចុះឈ្មោះចុះឈ្មោះផ្សេងគ្នាបានឬទេ?

បាន។ ប្តី/ប្រពន្ធ អាចចុះឈ្មោះចុះឈ្មោះ ផ្សេងគ្នាបាន ប្រសិនបើពួកគេមានលក្ខណៈសម្បត្តិដែលសមស្រប។ ប្រសិនបើប្តី/ប្រពន្ធអ្នកត្រូវបានជ្រើសរើស ប្តី/ប្រពន្ធមួយទៀតមានសិទ្ធិដាក់ពាក្យជាបេក្ខជនទទួលសិទ្ធិតាមរយៈប្តី/ប្រពន្ធដែលជាប់ឆ្នោតបាន។

១៥. តើសមាជិកគ្រួសារណាខ្លះដែលខ្ញុំត្រូវបញ្ចូលទៅក្នុងពាក្យចុះឈ្មោះ DV របស់ខ្ញុំ?

ប្តី/ប្រពន្ធ៖ ប្រសិនបើអ្នករៀបការដោយស្របច្បាប់ អ្នកត្រូវបញ្ចូលឈ្មោះប្តី/ប្រពន្ធអ្នក ទោះគេរស់នៅជាមួយអ្នកឬ មិននៅជាមួយក្តី មានបំណងឬគ្មានបំណងធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្តី។ អ្នកត្រូវបញ្ចូលប្តី/ប្រពន្ធអ្នក បើទោះបីជាបច្ចុប្បន្ននេះអ្នកកំពុងរស់នៅបែកគ្នាក៏ដោយ លើកលែងតែអ្នកបានរស់នៅបែកគ្នាស្របតាមច្បាប់។ ការរស់នៅបែកគ្នាដោយស្របច្បាប់គឺជាការព្រមព្រៀងរវាងប្តី/ប្រពន្ធដែលនៅមានចំណងអាពាហ៍ពិពាហ៍ប៉ុន្តែរស់ នៅបែកគ្នា ដោយមានដីការសម្រេចពីតុលាការ។ ប្រសិនបើអ្នកនិងប្តី/ប្រពន្ធរបស់អ្នកបានរស់នៅបែកគ្នាដោយ ស្របច្បាប់ ប្តី/ប្រពន្ធអ្នកនឹងមិនអាចធ្វើអន្តោប្រវេសន៍ជាមួយអ្នកតាមរយៈកម្មវិធីឆ្នោត DV ឡើយ។ យើងនឹងមិន ពិន័យអ្នកឡើយ ប្រសិនបើអ្នកបញ្ចូលឈ្មោះប្តី/ប្រពន្ធដែលអ្នកបានរស់នៅបែកគ្នាដោយស្របច្បាប់នោះ។ ប្រសិន បើអ្នករស់នៅបែកគ្នាដោយគ្មានដីការសម្រេចពីតុលាការទេ អ្នកត្រូវបញ្ចូលឈ្មោះប្តី/ប្រពន្ធរបស់អ្នក បើទោះបីជាអ្នក មានគម្រោងថានឹងលែងលះគ្នាមុនពេលអ្នកចុះឈ្មោះលេងឆ្នោត DV ក៏ដោយ។ ប្រសិនបើអ្នកមិនបានចុះឈ្មោះប្តី/ ប្រពន្ធរបស់អ្នកដែលមានលក្ខខណ្ឌសមស្រប ឬចុះឈ្មោះបុគ្គលផ្សេងដែលមិនមែនជាប្តី/ប្រពន្ធរបស់អ្នក អ្នកនឹង ត្រូវបានបដិសេធទិដ្ឋាការ។ ប្រសិនបើអ្នកមិនទាន់បានរៀបការស្របច្បាប់នៅពេលចុះឈ្មោះលេងឆ្នោតនេះ ប៉ុន្តែ មានគម្រោងរៀបការស្របច្បាប់នាពេលអនាគតវិញនោះ អ្នកមិនត្រូវចុះឈ្មោះអនាគតប្តី/ប្រពន្ធនោះនៅក្នុងកម្ម វិធីឆ្នោតនោះឡើយ ព្រោះការធ្វើដូច្នោះនឹងបណ្តាលឲ្យអ្នកត្រូវបានបដិសេធទិដ្ឋាការ។ ប្រសិនបើអ្នកបានលែង លះគ្នាហើយ ឬប្តី/ប្រពន្ធអ្នកបានទទួលមរណភាព អ្នកមិនចាំបាច់បញ្ចូលឈ្មោះពួកគាត់ក្នុងការចុះឈ្មោះរបស់ អ្នកឡើយ។

ករណីលើកលែងតែមួយគត់សម្រាប់លក្ខខណ្ឌនេះគឺប្រសិនបើប្តី/ប្រពន្ធរបស់អ្នកមានសញ្ជាតិអាមេរិក ឬជាអ្នក កាន់ប្រ៊ីនកាតរួចទៅហើយ។ ប្រសិនបើប្តី/ប្រពន្ធរបស់អ្នកមានសញ្ជាតិអាមេរិក ឬជាអ្នកកាន់ប្រ៊ីនកាត អ្នកមិន ចាំបាច់បញ្ចូលឈ្មោះពួកគេឡើយ។ ប្តី/ប្រពន្ធដែលមានសញ្ជាតិអាមេរិក ឬជាអ្នកកាន់ប្រ៊ីនកាត នឹងមិនការ ទិដ្ឋាការឆ្នោត DV ឡើយ។ ដូចនេះ ប្រសិនបើអ្នកជ្រើសរើសយក “married and my spouse IS a US citizen or U.S LPR (រៀបការហើយ ហើយប្តី/ប្រពន្ធខ្ញុំមានសញ្ជាតិអាមេរិក ឬជាអ្នកកាន់ប្រ៊ីនកាត)” នៅក្នុងពាក្យចុះឈ្មោះ របស់អ្នក អ្នកនឹងមិនអាចបញ្ចូលព័ត៌មានបន្ថែមទៀតអំពីប្តី/ប្រពន្ធរបស់អ្នកទៀតបានឡើយ។

កូនៗ៖ អ្នកត្រូវបញ្ចូលព័ត៌មានអំពីកូនៗអ្នកទាំងអស់ដែលនៅរស់ មិនទាន់រៀបការ ហើយមានអាយុក្រោម ២១ ឆ្នាំ គិតត្រឹមពេលដែលអ្នកចុះឈ្មោះលេងឆ្នោត DV ទោះបីគេជាកូនបង្កើតរបស់អ្នក ឬជាកូនចុងក្តី (បើទោះបីជា អ្នកបានលែងលះពីឪពុក/ម្តាយរបស់កូនៗនោះក៏ដោយ) កូនៗរបស់ប្តី/ប្រពន្ធអ្នក ឬកូនៗដែលអ្នក បានយកមក ចិញ្ចឹមដោយស្របទៅតាមច្បាប់របស់ប្រទេសអ្នក។ អ្នកត្រូវបញ្ចូលព័ត៌មានកូនៗដែលមានអាយុក្រោម ២១ ឆ្នាំ គិតត្រឹមពេលដែលអ្នកចុះឈ្មោះតាមអេឡិចត្រូនិច បើទោះបីជាកូនៗទាំងនោះមិនស្នាក់នៅជាមួយអ្នក ឬអ្នកមិន

មានបំណងឲ្យពួកគេទៅរស់នៅក្រោមសិទ្ធិកម្មវិធីឆ្នោត DV ក៏ដោយ។ អ្នកមិនចាំបាច់បញ្ចូលព័ត៌មានអំពីកូនៗ ដែលមានសញ្ជាតិអាមេរិកឬកាន់ប្រ៊ីនកាតឡើយ ប៉ុន្តែប្រសិនបើអ្នកបញ្ចូល ក៏គ្មានបញ្ហាអ្វីដែរ។

ឪពុកម្តាយឬបងប្អូនបង្កើតរបស់បេក្ខជនគ្មានសិទ្ធិទទួលទិដ្ឋាការ DV ក្នុងនាមជាអ្នកទទួលផលឡើយ ហើយអ្នក មិនគួរបញ្ចូលឈ្មោះពួកគេនៅក្នុងពាក្យចុះឈ្មោះរបស់អ្នកដែរ។

ប្រសិនបើអ្នកបញ្ចូលឈ្មោះសមាជិកគ្រួសារអ្នកនៅក្នុងពាក្យចុះឈ្មោះ ពួកគេមិនចាំបាច់ចុះឈ្មោះសុំទិដ្ឋាការ ឬត្រូវ ធ្វើអន្តោប្រវេសន៍ ឬធ្វើដំណើរជាមួយអ្នកឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនបានបញ្ចូលឈ្មោះប្តី/ប្រពន្ធ ឬកូនៗ ឬ បញ្ចូលឈ្មោះបុគ្គលដែលមិនមែនជាអ្នកត្រូវទទួលផល ពាក្យសុំរបស់អ្នកនឹងត្រូវបានបដិសេធនៅពេលអ្នក សម្ភាសសុំទិដ្ឋាការ ហើយសមាជិកគ្រួសារអ្នកនឹងមិនទទួលបានទិដ្ឋាការឡើយ។ ករណីនេះអនុវត្តចំពោះតែអ្នក ដែលត្រូវជាប្តី/ប្រពន្ធ និងកូនៗនៅពេលចុះឈ្មោះពីដំបូងប៉ុណ្ណោះ មិនចំពោះប្តី/ប្រពន្ធឬកូនៗដែលអ្នកមាន ក្រោយពេលចុះឈ្មោះឡើយ។ ប្រសិនបើប្តី/ប្រពន្ធរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គេក៏អាចចុះឈ្មោះ ដោយឡែកពីអ្នកបានដែរ ទោះបីជាអ្នកបានបញ្ចូលឈ្មោះគេទៅក្នុងការចុះឈ្មោះរបស់អ្នកក៏ដោយ ឲ្យតែពាក្យ ចុះឈ្មោះទាំងពីរនេះមានព័ត៌មានលម្អិតអំពីប្តី/ប្រពន្ធនិងកូនៗក្នុងគ្រួសារអ្នក (សូមមើល [សំណួរសួរច្រើនបំផុត លេខ ១២](#) ខាងលើ)

១៦. តើខ្ញុំត្រូវតែចុះឈ្មោះនេះដោយខ្លួនឯងផ្ទាល់ ឬអ្នកដទៃអាចចុះឈ្មោះជំនួសខ្ញុំបាន?

អ្នកគួរតែរៀបចំនិងចុះឈ្មោះដោយខ្លួនឯង ប៉ុន្តែអ្នកអាចឲ្យអ្នកដទៃជួយចុះឈ្មោះឲ្យអ្នកបាន។ មិនថាអ្នកចុះ ឈ្មោះដោយខ្លួនឯង តាមរយៈមេធាវី មិត្តភក្តិ សាច់ញាតិ ឬអ្នកដទៃធ្វើជំនួសអ្នកក្តី ត្រូវមានតែចុះឈ្មោះតែមួយ ប៉ុណ្ណោះដែលមានឈ្មោះរបស់អ្នក។ ក្នុងនាមជាបេក្ខជនចុះឈ្មោះ អ្នកត្រូវធ្វើយ៉ាងណាឲ្យព័ត៌មានទាំងឡាយនៅ ក្នុងពាក្យចុះឈ្មោះគឺត្រឹមត្រូវនិងពេញលេញ។ ការចុះឈ្មោះទាំងឡាយណាដែលមិនត្រឹមត្រូវឬមិនពេញលេញ នឹងធ្វើឲ្យអ្នកបាត់បង់សិទ្ធិក្នុងចូលរួមលេងឆ្នោត DV ។ បេក្ខជន ចុះឈ្មោះត្រូវរក្សាលេខកូតបញ្ជាក់ (confirmation number) ដោយខ្លួនឯង ដើម្បីពួកគេអាចតាមដានលទ្ធផលចុះឈ្មោះរបស់គេ ដោយប្រើប្រាស់ *Entrant Status Check* តាមរយៈគេហទំព័រ dvlottery.state.gov ។ បេក្ខជនចុះឈ្មោះគួររក្សាលទ្ធភាពអាចចូល ទៅកាន់គណនីអ៊ីម៉ែលដែលគេប្រើប្រាស់នៅក្នុងការចុះឈ្មោះ E-DV ។

១៧. ខ្ញុំកំពុងដំណើរការសុំទិដ្ឋាការអន្តោប្រវេសន៍ប្រភេទមួយផ្សេងទៀតរួចទៅហើយ។ តើខ្ញុំនៅតែអាចចុះឈ្មោះ លេងឆ្នោត DV បានទេ?

បាន។

១៨. តើខ្ញុំអាចទាញយក (download) និងរក្សាទុក (save) ពាក្យចុះឈ្មោះ E-DV ជាទម្រង់កម្មវិធី word ហើយបំពេញវានៅពេលក្រោយបានដែរទេ?

ទេ អ្នកនឹងមិនអាចរក្សាទុកពាក្យចុះឈ្មោះ E-DV ជាកម្មវិធីមួយផ្សេងទៀតដើម្បីបំពេញនៅពេលក្រោយបានឡើយ។ ពាក្យចុះឈ្មោះ E-DV គឺមានតែជាទម្រង់អ៊ីនធើណិតប៉ុណ្ណោះ។ អ្នកត្រូវតែបំពេញព័ត៌មានហើយបញ្ចូលនៅលើប្រព័ន្ធអ៊ីនធើណិត។

១៩. តើខ្ញុំអាចរក្សាទុកពាក្យចុះឈ្មោះនៅលើអ៊ីនធើណិតហើយបំពេញវានៅពេលក្រោយបានដែរទេ?

ទេ ទម្រង់ពាក្យចុះឈ្មោះ E-DV ត្រូវបានកំណត់ឲ្យបំពេញនិងបញ្ចូលក្នុងពេលតែម្តងប៉ុណ្ណោះ។ អ្នកមានរយៈពេល ៦០នាទី រាប់ចាប់ពីពេលអ្នកទាញយកពាក្យមកបំពេញនិងបញ្ចូលពាក្យចុះឈ្មោះរបស់អ្នកតាមរយៈគេហទំព័រ E-DV។ ប្រសិនបើអ្នកបំពេញហួសពី ៦០នាទី ហើយមិនទាន់បានបញ្ចូលពាក្យចុះឈ្មោះទៅក្នុងប្រព័ន្ធអេឡិចត្រូនិចទេនោះ ប្រព័ន្ធកុំព្យូទ័រនឹងលុបចោលព័ត៌មានដែលបានបញ្ចូលទាំងអស់។ ប្រព័ន្ធកុំព្យូទ័រនឹងលុបចោលរាល់ព័ត៌មានទាំងឡាយណាដែលបានបំពេញមិនពេញលេញ ដើម្បីកុំឲ្យប្រព័ន្ធច្រលំហើយចាត់ទុកថាការចុះឈ្មោះស្ទួនគ្នានឹងពាក្យដែលបំពេញពេញលេញនៅពេលក្រោយទៀត។ សូមអានសេចក្តីណែនាំពីការលេងឆ្លោត DV ឲ្យបានច្បាស់លាស់ មុននឹងអ្នកចាប់ផ្តើមបំពេញពាក្យលើប្រព័ន្ធអ៊ីនធើណិត ដើម្បីដឹងឲ្យច្បាស់ថាអ្នកត្រូវការព័ត៌មានអ្វីខ្លះ។

២០. ខ្ញុំគ្មានឧបករណ៍ស្តោនទេ។ តើខ្ញុំអាចផ្ញើររូបថតទៅនរណាម្នាក់នៅសហរដ្ឋអាមេរិកដើម្បីស្តោន រក្សាទុក ហើយផ្ញើតាមអ៊ីមែលមកឲ្យខ្ញុំវិញ ដើម្បីខ្ញុំអាចយកវាប្រើសម្រាប់ចុះឈ្មោះខ្ញុំបានទេ?

បាន! ឲ្យតែរូបថតនោះមានលក្ខណៈសមស្របទៅតាមលក្ខខណ្ឌដូចមានចែងក្នុងសេចក្តីណែនាំ ហើយត្រូវបានបញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចស្របពេលពេលជាមួយការបំពេញពាក្យចុះឈ្មោះ E-DV។ អ្នកត្រូវត្រៀមរូបថតដែលបានស្តោនឲ្យហើយ នៅពេលអ្នកកំពុងចុះឈ្មោះតាមអ៊ីនធើណិត។ រូបថតនិងពាក្យចុះឈ្មោះនេះមិនអាចបញ្ចូលនៅពេលផ្សេងគ្នាបានឡើយ។ ពាក្យចុះឈ្មោះទាំងមូល (រូបថតនិងពាក្យ) អាចដាក់តាមប្រព័ន្ធអេឡិចត្រូនិចពីសហរដ្ឋអាមេរិក ឬពីប្រទេសផ្សេងបាន។

២១. ប្រសិនបើប្រព័ន្ធ E-DV បដិសេធមិនព្រមទទួលពាក្យចុះឈ្មោះរបស់ខ្ញុំ តើខ្ញុំអាចចុះឈ្មោះម្តងទៀតបានទេ?

បាន! ប្រសិនបើការចុះឈ្មោះរបស់អ្នកត្រូវបានបំពេញត្រឹមម៉ោង ១២ ថ្ងៃត្រង់ Eastern Standard Time (EST) (GMT-5) នៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ អ្នកនឹងមិនរងពិន័យអ្វីឡើយចំពោះការចុះឈ្មោះពីរដង ប្រសិនបើប្រព័ន្ធ E-DV បានបដិសេធការចុះឈ្មោះលើកទីមួយរបស់អ្នកហើយនោះ។ ដោយសារតែភាពអាក់អរអួល របស់ប្រព័ន្ធអ៊ីនធឺណិត អ្នកអាចនឹងមិនទទួលបានព័ត៌មានអំពីការបដិសេធភ្លាមៗឡើយ។ អ្នកអាចសាកល្បងចុះ ឈ្មោះច្រើនដងតាមដែលចាំបាច់ រហូតដល់ពេលដែលពេញលេញជោគជ័យ ហើយអ្នកទទួលបាន ព័ត៌មានបញ្ជាក់។ ប៉ុន្តែប្រសិនបើអ្នកទទួលបានព័ត៌មានបញ្ជាក់ហើយ មានន័យថាពាក្យចុះឈ្មោះរបស់អ្នកមាន លក្ខណៈ ពេញលេញហើយ អ្នកមិនត្រូវចុះឈ្មោះបន្ថែមទៀតឡើយ។

២២. តើខ្ញុំអាចទទួលបានការបញ្ជាក់ជាសារអេឡិចត្រូនិចពេលណា បន្ទាប់ពីខ្ញុំចុះឈ្មោះហើយ?

អ្នកគួរតែទទួលបានការជូនព័ត៌មានបញ្ជាក់ភ្លាមៗ រួមទាំងលេខកូតបញ្ជាក់ដែលអ្នកត្រូវតែកត់និងរក្សាទុកផងដែរ ។ ប៉ុន្តែ ភាពអាក់អរអួលរបស់ប្រព័ន្ធអ៊ីនធឺណិតអាចធ្វើឱ្យមានការពន្យារពេល។ អ្នកអាចចុចប៊ូតុង “Submit” ច្រើនដងតាមដែលចាំបាច់ រហូតដល់ពេលដែលពេញលេញត្រូវបានបញ្ជូន ហើយអ្នកទទួលបានការបញ្ជាក់ពី ប្រព័ន្ធថាបានទទួលពាក្យអ្នកហើយ។ ប៉ុន្តែ នៅពេលអ្នកទទួលបានការបញ្ជាក់ហើយ អ្នកមិនត្រូវចុះឈ្មោះម្តង ទៀតឡើយ។

២៣. ខ្ញុំបានចុចប៊ូតុង “Submit” ហើយ ប៉ុន្តែមិនបានទទួលលេខកូតបញ្ជាក់ (Confirmation Number) ទេ។ ប្រសិនបើបញ្ហាពាក្យចុះឈ្មោះមួយទៀត តើខ្ញុំនឹងត្រូវគេបដិសេធឬទេ?

ប្រសិនបើអ្នកមិនបានទទួលលេខកូតបញ្ជាក់ទេ បានសេចក្តីថាការចុះឈ្មោះរបស់អ្នកមិនត្រូវបានបញ្ជូនក្នុងប្រព័ន្ធ កុំល្ងទ្រឡើយ។ អ្នកត្រូវតែបញ្ជូនពាក្យចុះឈ្មោះមួយទៀត។ វានឹងមិនត្រូវបានចាត់ចូលថាស្ទួនគ្នាឡើយ។ នៅ ពេលដែលអ្នកទទួលបានលេខកូតបញ្ជាក់ហើយ អ្នកមិនត្រូវចុះឈ្មោះម្តងទៀតឡើយ។

ការជ្រើសរើស

២៤. តើធ្វើដូចម្តេចទើបអាចដឹងថាខ្ញុំជាប់ឆ្នោត?

អ្នកត្រូវប្រើលេខកូតបញ្ជាក់ (confirmation number) ដើម្បីចូលទៅកាន់ទំព័រតែកលទ្ធផលបេក្ខជន (Entrant Status Check) ដែលមាននៅក្នុងគេហទំព័រ E-DV តាមរយៈ: dvlottery.state.gov ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ Entrant Status Check គឺជាវិធីតែមួយគត់ដែលក្រសួងការបរទេស សហរដ្ឋអាមេរិកនឹងផ្តល់ដំណឹងដល់អ្នក ប្រសិនបើអ្នកជាប់ឆ្នោត ក៏ដូចជាផ្តល់ការណែនាំបន្ថែមអំពីដំណើរការសុំ ទិដ្ឋាការរបស់អ្នក ក៏ដូចជាផ្តល់ព័ត៌មានអំពីកាលបរិច្ឆេទនិងពេលវេលាសម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍ដល់អ្នក។

ដើម្បីធានាថាចំនួនទិដ្ឋាការដែលបានចែកជូនទាំងអស់ត្រូវបានប្រើប្រាស់ ក្រសួងការបរទេសអាមេរិកអាចនឹងប្រើប្រាស់ Entrant Status Check ដើម្បីជ្រើសរើសបេក្ខជនបន្ថែមទៀតបន្ទាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ តទៅ។ សូមរក្សាលេខកូតបញ្ជាក់រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងករណីមានព័ត៌មានបន្ថែម។ គេហទំព័រក្រសួងការបរទេសអាមេរិកតែមួយគត់ ដែលទទួលបានការចុះឈ្មោះតាមអ៊ិនធើណិតក្នុងកម្មវិធីឆ្នោត DV និងការឆែកលទ្ធផលបេក្ខជន (Entrant Status Check) គឺ dvlottery.state.gov ។

ក្រសួងការបរទេសនឹងមិនទាក់ទងអ្នកដើម្បីប្រាប់ថាអ្នកជាប់ឆ្នោតនោះឡើយ (សូមមើល [សំណួរសួរញឹកញាប់បំផុតលេខ ២៤](#))។

២៥. តើធ្វើដូចម្តេចទើបខ្ញុំដឹងថាខ្ញុំមិនជាប់ឆ្នោត? តើគេនឹងជូនដំណឹងមកខ្ញុំយ៉ាងណា?

ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមិនផ្តល់ដំណឹងដល់អ្នកដោយផ្ទាល់ឡើយ ប្រសិនបើពាក្យចុះឈ្មោះរបស់អ្នកមិនមិនបានជាប់ឆ្នោត។ អ្នកអាចឆែកលទ្ធផលពាក្យចុះឈ្មោះឆ្នោត DV ឆ្នាំ ២០២១បាន តាមរយៈ Entrant Status Check លើគេហទំព័រ E-DV dvlottery.state.gov ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ សូមរក្សាលេខកូតបញ្ជាក់របស់អ្នករហូតដល់យ៉ាងហោចណាស់ត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១។ (ព័ត៌មានពីលទ្ធផលសម្រាប់កម្មវិធីឆ្នោត DV ឆ្នាំមុន គឺ DV ឆ្នាំ២០១២ អាចចូលទៅមើលបានតាមប្រព័ន្ធអ៊ិនធើណិតរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១)។

២៦. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំបាត់លេខកូតបញ្ជាក់ (confirmation number) របស់ខ្ញុំ?

អ្នកត្រូវមានលេខកូតបញ្ជាក់ដើម្បីចូលទៅ Entrant Status Check ។ ឥឡូវនេះមានកម្មវិធីដែលអាចប្រើប្រាស់បាននៅក្នុង Entrant Status Check (ESC) នៅលើគេហទំព័ររបស់ E-DV ដែលនឹងអនុញ្ញាតឲ្យអ្នកទាញយកលេខកូតបញ្ជាក់របស់អ្នកមកវិញតាមរយៈអាសយដ្ឋានអ៊ីម៉ែលដែលអ្នកបានចុះឈ្មោះ ដោយបញ្ចូលនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។

ស្ថានទូតអាមេរិកនិងស្ថានកុងស៊ុល ព្រមទាំងមជ្ឈមណ្ឌលស្ថានកុងស៊ុលខេនថាក់គី (Kentucky Consular Center) មិនអាចឆែកលទ្ធផលឆ្នោតជូនអ្នក ឬផ្តល់ជាលេខកូតបញ្ជាក់របស់អ្នកដោយផ្ទាល់បានទេ (ក្រៅតែពីតាមរយៈកម្មវិធីទាញយកដែលមាននៅក្នុង Entrant Status Check ប៉ុណ្ណោះ)។ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនអាចផ្តល់ជាបញ្ជីអ្នកជាប់ឆ្នោតដើម្បីបន្តដំណើរការទិដ្ឋាការបានឡើយ។

២៧. តើខ្ញុំនឹងទទួលបានព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិកតាមរយៈអ៊ីម៉ែលឬប្រៃសណីយ៍?

ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមិនធ្វើលិខិតជូនដំណឹងអ្វីដល់អ្នកឡើយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនធ្វើជាអ្វីម៉ែលដើម្បីផ្តល់ជូនដំណឹងដល់បុគ្គលណាម្នាក់ថាគេបានជាប់ឆ្នោតឡើយ ហើយក៏គ្មានគម្រោងថានឹងប្រើប្រាស់អ្វីម៉ែលសម្រាប់គោលបំណងនេះក្នុងកម្មវិធីឆ្នោត DV ប្រចាំឆ្នាំ២០២១ នេះដែរ។ ប្រសិនបើអ្នកជាបេក្ខជនជាប់ឆ្នោត អ្នកនឹងទទួលបានការទាក់ទងគ្នាតាមអ៊ីម៉ែលអំពីការសម្ភាសសុំទិដ្ឋាការរបស់អ្នក**បន្ទាប់ពី**អ្នកបានឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងអំពីសេចក្តីណែនាំនៅលើ Entrant Status Check ប៉ុណ្ណោះ ។ អ៊ីម៉ែលទាំងនេះនឹងមិនផ្តល់ព័ត៌មានអំពីកាលបរិច្ឆេទនិងពេលវេលាសម្ភាសន៍ឡើយ។ អ៊ីម៉ែលទាំងនេះគ្រាន់តែប្រាប់អ្នកឲ្យចូលទៅគេហទំព័រ Entrant Status Check សម្រាប់ព័ត៌មានលម្អិតប៉ុណ្ណោះ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកអាចនឹងធ្វើជាអ្វីម៉ែលរំលឹកដល់បេក្ខជនឆ្នោត DV ឲ្យចូលទៅមើល ESC ដើម្បីឆែកមើលលទ្ធផលរបស់ខ្លួន។ ប៉ុន្តែអ៊ីម៉ែលទាំងនោះនឹងមិនបញ្ជាក់ថាបេក្ខជនបានជាប់ឬមិនបានជាប់ឆ្នោតឡើយ។

មានតែគេហទំព័រដែលបញ្ចប់ដោយ ".gov" ប៉ុណ្ណោះ ដែលជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ គេហទំព័រផ្សេងទៀត (ឧ. ដែលបញ្ចប់ដោយ ".com" ".org" ឬ ".net") គ្រាន់តែផ្តល់ជាព័ត៌មាន និងសេវាកម្មពាក់ព័ន្ធនឹងអន្តេប្រវេសន៍ និងទិដ្ឋាការប៉ុណ្ណោះ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានយល់ព្រម គាំទ្រ ឬឧបត្ថម្ភជាព័ត៌មានឬឯកសារណាមួយដែលមាននៅលើគេហទំព័រទាំងនោះឡើយ។

អ្នកអាចនឹងទទួលបានអ៊ីម៉ែលពីគេហទំព័រមួយចំនួន ដែលបញ្ជាក់អ្នកឲ្យធ្វើជាសាច់ប្រាក់ ឬផ្តល់ជាព័ត៌មានផ្ទាល់ខ្លួនជាដើម។ អ្នកអាចត្រូវបានទាមទារបង់ប្រាក់លើពាក្យចុះឈ្មោះ និងព័ត៌មានអំពីនីតិវិធីអន្តេប្រវេសន៍ជាដើម។ ព័ត៌មានទាំងនេះមានផ្តល់ជូនដោយឥតគិតថ្លៃនៅលើគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិក travel.state.gov ឬតាមរយៈគេហទំព័រស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ បន្ថែមពីនេះ អង្គការឬគេហទំព័រទាំងនេះអាចនឹងព្យាយាមលួចលុយរបស់អ្នក ដោយគិតថ្លៃទៅលើសេវាកម្មផ្សេងៗពាក់ព័ន្ធនឹងឆ្នោត DV ជាដើម។ ប្រសិនបើអ្នកធ្វើប្រាក់ទៅអង្គការឬគេហទំព័រដែលពុំមែនជារបស់រដ្ឋាភិបាលអាមេរិកទាំងនេះណាមួយ ហើយ នោះពួកគេអាចនឹងឈប់ទាក់ទងជាមួយអ្នកភ្លាម។ ហើយអ្នកក៏មិនត្រូវធ្វើព័ត៌មានផ្ទាល់ខ្លួនទៅឲ្យគេហទំព័រទាំងនេះដែរ ដោយសារវាអាចជាការលួចអត្តសញ្ញាណរបស់អ្នកឬជាការយកអត្តសញ្ញាណរបស់អ្នកទៅក្លែងបន្លំជាដើម។

អ៊ីម៉ែលបោកបញ្ឆោតទាំងនេះអាចធ្វើមកពីជនដែលបន្តិចមានទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលស្ថានកុងស៊ុលខេនថាក់គី (Kentucky Consular Center) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ **សូមចងចាំថា រដ្ឋាភិបាលអាមេរិកនឹងមិនធ្វើអ្វីម៉ែលដើម្បីផ្តល់ដំណឹងដល់បេក្ខជនថាពួកគេជាប់ឆ្នោតទេ ហើយក៏គ្មានគម្រោងថានឹងប្រើប្រាស់**

អ៊ីម៉ែលសម្រាប់កម្មវិធីឆ្នោត DV ប្រចាំឆ្នាំ២០២១ នេះដែរ។ ក្រសួងការបរទេសនឹងមិនតម្រូវឲ្យអ្នកធ្វើទឹកប្រាក់តាម ប្រៃសណីយ៍ ឬតាមសេវាកម្មវេសស្ទើន យូនៀន (Western Union) ឡើយ។

២៧. តើបេក្ខជនប៉ុន្មាននាក់នឹងត្រូវបានជ្រើសរើសសម្រាប់ឆ្នោត DV ឆ្នាំ ២០២១?

ឆ្នោត DV ប្រចាំឆ្នាំ២០២១នេះ នឹងមានទិដ្ឋាការចំនួន ៥៥០០០ ច្បាប់។ ដោយសារតែ បេក្ខជនមួយចំនួនក្នុង ចំណោមបេក្ខជន ៥៥០០០នាក់ដំបូង ដែលបានជាប់ឆ្នោត នឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួល បានទិដ្ឋាការ ឬខ្លះទៀតនឹងបោះបង់ដំណើរការសុំទិដ្ឋាការរបស់គេ ដូច្នោះពាក្យចុះឈ្មោះលើសពី ៥៥០០០ ច្បាប់ នឹងត្រូវបានជ្រើសរើសដើម្បីធានាឲ្យបានថាចំនួនទិដ្ឋាការដែលមានទាំងប៉ុន្មានសម្រាប់ឆ្នាំនេះនឹងត្រូវបានចែកជូន ដល់បេក្ខជនទាំងអស់។ ប៉ុន្តែ ចំណុចនេះក៏មានន័យថា អាចនឹងមិនមានចំនួនទិដ្ឋាការគ្រប់គ្រាន់សម្រាប់អ្នកដែល បានជាប់ឆ្នោតដំបូងៗផងដែរ។

អ្នកអាចឆែក Entrant Status Check តាមគេហទំព័ររបស់ឆ្នោត E-DV ដើម្បីពិនិត្យមើលថាអ្នកបានជាប់ឆ្នោត ដើម្បីបន្តដំណើរការសុំទិដ្ឋាការទៅមុខទៀតឬអត់ ហើយឲ្យបានដឹងថាអ្នកមានឈ្មោះនៅលើបញ្ជីបេក្ខជនជាប់ ឆ្នោតឬទេ។ ការសម្ភាសន៍សម្រាប់កម្មវិធីឆ្នោត DV ឆ្នាំ ២០២១ នឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២០ សម្រាប់ អ្នកជាប់ឆ្នោតដែលបានបំពេញឯកសារក៏ដូចជាព័ត៌មានទាំងឡាយមុនការសម្ភាសន៍ ដូចដែលបានណែនាំនៅក្នុង សេចក្តីជូនដំណឹង។ បេក្ខជនជាប់ឆ្នោតដែលបានផ្តល់ព័ត៌មានទៅតាមការតម្រូវអស់ហើយ នឹងទទួលបាន ព័ត៌មានស្តីពីការសម្ភាសន៍របស់ពួកគេតាមរយៈ Entrant Status Check នៅលើគេហទំព័ររបស់ឆ្នោត E-DV ពីបួន ទៅប្រាំមួយសប្តាហ៍ មុនកិច្ចសម្ភាសន៍របស់គេជាមួយនឹងមន្ត្រីកុងស៊ុល។

ជារៀងរាល់ខែ ទិដ្ឋាការនឹងត្រូវចេញជូនដល់បេក្ខជនដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានទិដ្ឋាការក្នុងខែ នោះ ដរាបណានៅមានទិដ្ឋាការនៅសល់។ នៅពេលដែលទិដ្ឋាការឆ្នោត DV ចំនួន ៥៥០០០ ច្បាប់ ត្រូវបាន ចេញជូនអស់ហើយនោះ កម្មវិធីក៏នឹងបញ្ចប់ដែរ។ ចំនួនទិដ្ឋាការអាចត្រូវបានចេញជូនអស់មុនខែកញ្ញា ២០២១។ បេក្ខជនជាប់ឆ្នោតដែលមានបំណងចង់ទទួលបានទិដ្ឋាការ ត្រូវតែត្រៀមខ្លួនឱ្យបានសមស្របសម្រាប់ ករណីរបស់ពួកគេ។ បេក្ខជនដែលជាប់ឆ្នោតដោយការជ្រើសរើសដោយចៃដន្យមិនមែនមានន័យថាគេនឹងទទួល បានទិដ្ឋាការនោះទេ។ ការជាប់ឆ្នោតនេះគ្រាន់តែមានន័យថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចុះឈ្មោះសុំ ទិដ្ឋាការឆ្នោត DV ប៉ុណ្ណោះ។ ប្រសិនបើលេខរៀងរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដំណើរការចេញ ទិដ្ឋាការចុងក្រោយ អ្នកអាចមានឱកាសខ្ពស់ក្នុងការទទួលបានទិដ្ឋាការ DV។ មានតែទិដ្ឋាការ ៥៥០០០ ច្បាប់ ប៉ុណ្ណោះ ដែលនឹងចេញ ជូនបេក្ខជនដែលមានលក្ខណៈសម្បត្តិដូចនេះ។

២៩. តើបេក្ខជនចុះឈ្មោះបានជោគជ័យនឹងត្រូវបានជ្រើសរើសយ៉ាងដូចម្តេច?

ការជូនដំណឹងនៃការជ្រើសរើសជាផ្លូវការនឹងធ្វើឡើងតាមរយៈ Entrant Status Check ដែលអាចចូលមើលបាន ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ នៅលើគេហទំព័រ E-DV dvlottery.state.gov ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនផ្តល់ដំណឹងឬលិខិតតាមរយៈអ៊ីម៉ែល ឬ ប្រៃសណីយ៍ទៅបេក្ខជនឡើយ។ រាល់អ៊ីម៉ែលឬលិខិតតាមប្រៃសណីយ៍ទាំងឡាយណាដែលបញ្ជាក់ថាអ្នកត្រូវបាន ជ្រើសរើសដើម្បីទទួលបានឆ្នោត DV ដែលគ្មានប្រភពមកពីក្រសួងការបរទេសសហរដ្ឋអាមេរិក គឺមិនត្រឹមត្រូវស្រប ច្បាប់ឡើយ។ រាល់ទំនាក់ទំនងតាមអ៊ីម៉ែលដែលអ្នកទទួលបានពីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងប្រាប់អ្នក ឲ្យទៅមើលក្នុង Entrant Status Check សម្រាប់ព័ត៌មានបន្ថែមអំពីពាក្យសុំទិដ្ឋាការរបស់អ្នក។ ក្រសួងការ បរទេសសហរដ្ឋអាមេរិកនឹងមិនស្នើឲ្យអ្នកផ្ញើទឹកប្រាក់តាមប្រៃសណីយ៍ ឬតាមសេវាកម្មផ្សេងទៀតដូចជាវេសស្ទើន យូនីយ៉ុង (Western Union) នោះឡើយ។

គ្រប់ពាក្យចុះឈ្មោះទាំងអស់ដែលទទួលបានពីតំបន់នីមួយៗត្រូវបានកំណត់ដោយលេខដោយឡែកពីគ្នា។ នៅ ដូវកាលបញ្ចប់នៃការចុះឈ្មោះ ប្រព័ន្ធកុំព្យូទ័រនឹងជ្រើសរើសពាក្យចុះឈ្មោះដោយចៃដន្យពីបណ្តាពាក្យចុះឈ្មោះ ទាំងអស់ដែលបានទទួលពីតំបន់នីមួយៗ។ ក្នុងតំបន់នីមួយៗ ពាក្យចុះឈ្មោះទីមួយដែលបានជ្រើសរើសដោយ ចៃដន្យ នឹងក្លាយជាករណីដំបូងដែលចុះក្នុងបញ្ជី។ ពាក្យចុះឈ្មោះទីពីរដែលបានជ្រើសរើសដោយចៃដន្យ នឹង ក្លាយជាករណីទីពីរដែលចុះក្នុងបញ្ជី។ រាល់ពាក្យចុះឈ្មោះទាំងអស់ដែលទទួលបានពីតំបន់នីមួយៗក្នុងរដូវ កាលចុះឈ្មោះនឹងមានឱកាសស្មើគ្នាក្នុងការត្រូវបានជ្រើសរើស។ នៅពេលដែលពាក្យចុះឈ្មោះត្រូវបានជ្រើស រើស បេក្ខជននឹងទទួលបានព័ត៌មានអំពីការជាប់ឆ្នោតតាមរយៈ Entrant Status Check ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងគេហទំព័រ E-DV dvlottery.state.gov ។ ប្រសិនបើអ្នកត្រូវបានជ្រើសរើស ហើយអ្នកឆ្លើយតប ទៅនឹងសេចក្តីណែនាំដែលបានផ្តល់ជូនតាមអ៊ីនធឺណិតនៅលើ Entrant Status Check មជ្ឈមណ្ឌលស្ថានកុង ស៊ុលខេនថាក់គី នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងចាប់ផ្តើមដំណើរការសុំណុំរឿងរបស់អ្នក រហូតដល់ បេក្ខជនជាប់ឆ្នោតត្រូវបានណែនាំដើម្បីចូលសម្ភាសទិដ្ឋាការនៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក ឬ រហូតដល់បេក្ខជនដែលនៅសហរដ្ឋអាមេរិកហើយកំពុងដាក់ពាក្យសុំសិទ្ធិរស់នៅបានដាក់ពាក្យទៅកាន់ ការិយាល័យ USCIS ។

៣០. ពេលនេះខ្ញុំស្ថិតនៅសហរដ្ឋអាមេរិក។ ប្រសិនបើជាប់ឆ្នោត តើខ្ញុំអាចសុំសិទ្ធិរស់នៅ ទៅកាន់ស្ថាប័នUSCIS បានទេ?

បាន! ក្នុងករណីដែលអ្នកមានលក្ខណៈសម្បត្តិសមស្របក្នុងការសុំសិទ្ធិរស់នៅ ក្រោមបទបញ្ញត្តិនៃមាត្រា ២៤៥ នៃច្បាប់ស្តីពីអន្តោប្រវេសន៍និងសញ្ជាតិ (INA) អ្នកអាចដាក់ពាក្យទៅកាន់ស្ថាប័ន USCIS ដើម្បីសុំសិទ្ធិជាអ្នករស់នៅអចិន្ត្រៃយ៍បាន។ អ្នកត្រូវប្រាកដថាស្ថាប័ន USCIS អាចដំណើរការករណីរបស់អ្នកបានដូចជា ការចុះឈ្មោះប្តី/ប្រពន្ធ ឬសម្រាប់កូនៗក្រោមអាយុ ២១ឆ្នាំ របស់អ្នកដែលនៅប្រទេសផ្សេងៗបាន មុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ដោយសារពេលកាលបរិច្ឆេទនេះមកដល់ សិទ្ធិរបស់អ្នកនៅក្នុងកម្មវិធីឆ្នោត DV ឆ្នាំ២០២១ នឹងផុតសុពលភាព។ ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមិនអនុម័តលើទិដ្ឋាការ ឬធ្វើការផ្លាស់ប្តូរណាមួយសម្រាប់កម្មវិធី DV ឆ្នាំ២០២១ ឡើយ ចាប់ពីយប់ EDT នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ទោះបីក្នុងស្ថានភាពណាក៏ដោយ។

៣១. ប្រសិនបើខ្ញុំជាប់ឆ្នោត តើខ្ញុំមាន សិទ្ធិយូរប៉ុណ្ណាដើម្បីចុះឈ្មោះសុំទិដ្ឋាការ DV?

ប្រសិនបើអ្នកជាប់ឆ្នោតក្នុងកម្មវិធីឆ្នោត DV ២០២១ អ្នកមានសិទ្ធិចុះឈ្មោះសុំទិដ្ឋាការតែត្រឹមក្នុងអំឡុងឆ្នាំសារពើពន្ធ ២០២១ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះ គឺចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ បេក្ខជនដែលជាប់ឆ្នោតត្រូវចុះឈ្មោះសុំទិដ្ឋាការឲ្យបានឆាប់បំផុតនៅពេលដែលលេខលំដាប់កម្មវិធីឆ្នោតរបស់ពួកគេមានសុពលភាព។

គ្រប់បេក្ខជនជាប់ឆ្នោតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវតែទទួលទិដ្ឋាការ ឬសុំសិទ្ធិរស់នៅឲ្យបានមុនបញ្ចប់ឆ្នាំសារពើពន្ធ ដោយគ្មានករណីលើកលែង។ សូមបញ្ជាក់ថាគ្មានការបន្តអត្ថប្រយោជន៍ឆ្នោត DV ទៅឆ្នាំបន្ទាប់សម្រាប់បេក្ខជនជាប់ឆ្នោតដែលមិនបានទទួលទិដ្ឋាការត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (នៅពេលបញ្ចប់ឆ្នាំសារពើពន្ធ) នោះឡើយ។ បន្ថែមពីនេះ ប្តី/ប្រពន្ធនិងកូនៗដែលទទួលបានសិទ្ធិតាមរយៈបេក្ខជនជាប់ឆ្នោត DV ឆ្នាំ២០២១ អាចទទួលបានទិដ្ឋាការនៅក្នុងប្រភេទឆ្នោត DV ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប៉ុណ្ណោះ។ បេក្ខជនដែលបានចុះឈ្មោះពីក្រៅប្រទេសនឹងទទួលបានសេចក្តីជូនដំណឹងអំពីការសម្ភាសពីក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈ Entrant Status Check នៅលើគេហទំព័រ E-DV ពីបួនទៅប្រាំមួយសប្តាហ៍មុនពេលសម្ភាសន៍ដែលបានកំណត់។

៣២. ប្រសិនបើបេក្ខជនជាប់ឆ្នោតស្លាប់ តើករណីនេះនឹងទៅជាយ៉ាងណា?

ប្រសិនបើបេក្ខជនជាប់ឆ្នោតស្លាប់ មុនបេក្ខជននោះធ្វើដំណើរទៅសហរដ្ឋអាមេរិក ឬសុំសិទ្ធិរស់នៅ ករណី DV នោះ នឹងត្រូវបិទដោយស្វ័យប្រវត្តិ។ ប្តី/ប្រពន្ធឬកូនៗដែលទទួលបានសិទ្ធិតាមរយៈបេក្ខជនជាប់ឆ្នោតចម្បងដែល

ស្លាប់នោះ ក៏នឹងអស់សិទ្ធិទទួលទិដ្ឋាការពីឆ្នោត DV ដែរ។ រាល់ទិដ្ឋាការណាដែលបានចេញជូនពួកគេនឹងត្រូវបានដកទុកវិញ។

ការបង់ថ្លៃ

៣២. តើការចុះឈ្មោះលេងឆ្នោត DV ត្រូវបង់ថ្លៃអស់ប៉ុន្មាន?

ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិកពុំតម្រូវឲ្យមានការបង់ថ្លៃអ្វីឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកជាប់ឆ្នោត ហើយចុះឈ្មោះសុំទិដ្ឋាការឆ្នោត DV អ្នកត្រូវបង់ថ្លៃពាក្យសុំទិដ្ឋាការ នៅពេលចុះឈ្មោះសុំទិដ្ឋាការនិងការសម្ភាសដោយផ្ទាល់ទៅបេឡាករកុងស៊ុល នៅឯស្ថានកុងស៊ុល ឬស្ថានទូតសហរដ្ឋអាមេរិក។ ប្រសិនបើអ្នកជាបេក្ខជនជាប់ឆ្នោតស្ថិតនៅសហរដ្ឋអាមេរិកស្រាប់ ហើយអ្នកចុះឈ្មោះតាមស្ថាប័ន USCIS ដើម្បីសុំសិទ្ធិរស់នៅ អ្នកនឹងត្រូវបង់ថ្លៃនានាដែលតម្រូវដោយផ្ទាល់ទៅស្ថាប័ន USCIS ។ ប្រសិនបើអ្នកជាប់ឆ្នោត អ្នកនឹងទទួលបានព័ត៌មានលម្អិតអំពីការបង់ថ្លៃដែលតម្រូវសម្រាប់ពាក្យសុំទិដ្ឋាការ DV និងអន្តោប្រវេសន៍រួមជាមួយនិងការណែនាំ ដែលបានផ្តល់ជូនតាមរយៈគេហទំព័រ E-DV គឺ dvlottery.state.gov ។

៣៤. តើខ្ញុំត្រូវបង់ថ្លៃទិដ្ឋាការអន្តោប្រវេសន៍ និងឆ្នោត DV ដូចម្តេចហើយនៅទីណា ប្រសិនបើខ្ញុំជាប់ឆ្នោត?

ប្រសិនបើអ្នកបានជាប់ឆ្នោតហើយ អ្នកនឹងទទួលបានការណែនាំសម្រាប់ដំណើរការពាក្យសុំទិដ្ឋាការ DV តាមរយៈ Entrant Status Check នៅគេហទំព័រ dvlottery.state.gov ។ អ្នកនឹងត្រូវបង់ថ្លៃពាក្យសុំទិដ្ឋាការឆ្នោត DV និងអន្តោប្រវេសន៍ទាំងអស់ដោយផ្ទាល់ទៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅពេលចុះឈ្មោះសុំទិដ្ឋាការ។ បេឡាករកុងស៊ុលនឹងផ្តល់បង្កាន់ដៃបង់ប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជូនអ្នកវិញភ្លាមៗ។ អ្នកមិនត្រូវធ្វើប្រាក់សម្រាប់ថ្លៃឆ្នោត DV ទៅនរណាម្នាក់តាមរយៈប្រៃសណីយ៍ សេវាផ្ទេរប្រាក់វេសស្ទើនយូនៃន ឬសេវាកម្មដឹកជញ្ជូនផ្សេងទៀតឡើយ ប្រសិនបើអ្នកកំពុងដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។

ប្រសិនបើអ្នកជាប់ឆ្នោតហើយអ្នកកំពុងស្ថិតនៅសហរដ្ឋអាមេរិក ហើយមានគម្រោងចុះឈ្មោះសុំសិទ្ធិរស់នៅជាមួយស្ថាប័ន USCIS អ្នកអាចចូលទៅមើលនៅលើទំព័រព័ត៌មានណែនាំតាមរយៈ Entrant Status Check នៅគេហទំព័រ dvlottery.state.gov ដែលមានព័ត៌មានណែនាំអំពីវិធីបញ្ជូនប្រាក់បង់ថ្លៃលទ្ធផលឆ្នោត DV ទៅធនាគារនៅសហរដ្ឋអាមេរិក។

៣៥. ប្រសិនបើខ្ញុំចុះឈ្មោះលេងឆ្នោត DV ប៉ុន្តែមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តើខ្ញុំនឹងទទួលបានប្រាក់ដែលខ្ញុំ បានបង់សម្រាប់ពាក្យសុំទិដ្ឋាការ មកវិញឬទេ?

ទេ! ការបង់ថ្លៃពាក្យសុំទិដ្ឋាការនឹងមិនសងទៅបេក្ខជនវិញឡើយ។ អ្នកត្រូវមានគ្រប់លក្ខណៈសម្បត្តិទាំងអស់ សម្រាប់ទិដ្ឋាការ ដូចបានលម្អិតនៅក្នុងសេចក្តីណែនាំទាំងនេះ។ ប្រសិនបើមន្ត្រីកុងស៊ុលកំណត់ថាអ្នកមិនមាន លក្ខណៈសមស្របដើម្បីទទួលទិដ្ឋាការ ឬអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមច្បាប់របស់សហរដ្ឋអាមេរិក ទេនោះ មន្ត្រីកុងស៊ុលនឹងមិនអាចចេញទិដ្ឋាការជូនអ្នកបានឡើយ ហើយអ្នកក៏មិនអាចបានថ្លៃដែលបានបង់ ហើយទៅវិញដែរ។

ភាពមិនមានលក្ខណៈសម្បត្តិសមស្រប

៣៦. ក្នុងនាមជាបេក្ខជនឆ្នោត DV តើខ្ញុំអាចទទួលបានការលើកលែងសម្រាប់ករណីមិនមានលក្ខណៈសម្បត្តិសម ស្របណាមួយសម្រាប់ទិដ្ឋាការបានឬទេ? តើពាក្យសុំការលើកលែងរបស់ខ្ញុំទទួលបានដំណើរការពិសេសណាមួយ ឬទេ?

បេក្ខជនឆ្នោត DV ត្រូវជាប់ក្នុងលក្ខខណ្ឌនៃភាពមិនមានលក្ខណៈសម្បត្តិសមស្របទាំងអស់សម្រាប់ទិដ្ឋាការ ប្រភេទអន្តោប្រវេសន៍ ដែលបានបញ្ជាក់ក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍និងសញ្ជាតិ (INA) ។ គ្មានការផ្តល់ជូន ពិសេសណាមួយស្តីពីការលើកលែងចំពោះករណីនៃភាពមិនមានលក្ខណៈសម្បត្តិសមស្របសម្រាប់ទិដ្ឋាការក្រៅ ពីចំណុច ដែលបានបញ្ជាក់នៅក្នុងច្បាប់ INA ឡើយ ហើយក៏គ្មានផ្តល់ជូនដំណើរការពិសេសណាមួយសម្រាប់ ការស្នើសុំការលើកលែងនោះដែរ។ ការផ្តល់ជូនការលើកលែងទូទៅមួយចំនួនសម្រាប់អ្នកដែលមានសាច់ញាតិ បង្កើតដែលមានសញ្ជាតិអាមេរិក ឬកាន់ប្រ៊្លិនកាត អាចផ្តល់ជូនបេក្ខជនឆ្នោត DV បានក្នុងករណីមួយចំនួន ប៉ុន្តែ ដោយសារពេលវេលាមានកំណត់នៅក្នុងកម្មវិធីឆ្នោត DV អាចបង្កលក្ខណៈលំបាកសម្រាប់បេក្ខជនក្នុងការទទួល បានអត្ថប្រយោជន៍ពីការផ្តល់ជូនទាំងនោះ។

ការក្លែងបន្លំនិងការបោកបញ្ឆោតទាក់ទងនឹងឆ្នោត DV

៣៧. តើខ្ញុំអាចរាយការណ៍ពីការក្លែងបន្លំតាមអ៊ីនធើណិត ឬអ៊ីម៉ែលដែលផ្ញើមកដោយមិនបានស្នើសុំ ដោយវិធី ណា?

សូមចូលទៅកាន់គេហទំព័រ econsumer.gov ដែលគ្រប់គ្រងដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ សហការ ជាមួយនឹងភ្នាក់ងារការពារអ្នកប្រើប្រាស់មកពីបណ្តាប្រទេសចំនួន៣៦។ អ្នកក៏អាចរាយការណ៍ពីអំពើក្លែងបន្លំទៅ

[មជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត](#) របស់ប៉ូលីសស៊ើបអង្កេតសហព័ន្ធ (FBI) ផងដែរ។ ដើម្បីចុះឈ្មោះបណ្តឹងអំពីអ៊ីម៉ែលដែលផ្ញើមកដោយមិនបានស្នើសុំ អ្នកអាចប្រើប្រាស់កម្មវិធីចុះឈ្មោះបណ្តឹង “Telemarking and Spam” នៅលើគេហទំព័រ econsumer.gov ឬចូលទៅអ៊ីម៉ែលពាណិជ្ជកម្មក្លែងបន្លំ នៃក្រសួងយុត្តិធម៌ សម្រាប់ព័ត៌មានបន្ថែម។

ស្ថិតិឆ្នោត DV

៣៨. តើមានទិដ្ឋាការចំនួនប៉ុន្មាននឹងត្រូវចេញជូនបេក្ខជនសម្រាប់ DV ឆ្នាំ២០២១?

យោងតាមច្បាប់ មានទិដ្ឋាការសរុបចំនួន ៥៥០០០ ច្បាប់នឹងត្រូវផ្តល់ជូនទៅបេក្ខជនដែលមានលក្ខណៈសម្បត្តិសមស្រប។

សំណួរផ្សេងៗ

៣៩. ប្រសិនបើខ្ញុំទទួលបានទិដ្ឋាការតាមរយៈកម្មវិធីឆ្នោត DV តើរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចេញថ្លៃហោះហើររបស់ខ្ញុំទៅសហរដ្ឋអាមេរិក ជួយខ្ញុំរកកន្លែងស្នាក់នៅនិងការងារ និង/ឬផ្តល់ការថែទាំសុខភាព ឬឧបត្ថម្ភធនធានណាមួយរហូតដល់ខ្ញុំអាចរស់នៅបានដោយខ្លួនឯងដែរឬទេ?

ទេ! រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនផ្តល់សេវាកម្មណាមួយខាងលើនេះឡើយ ប្រសិនបើអ្នកទទួលបានទិដ្ឋាការតាមរយៈកម្មវិធីឆ្នោត DV។ ប្រសិនបើអ្នកត្រូវបានជ្រើសរើសដើម្បីដាក់ពាក្យសុំទិដ្ឋាការឆ្នោត DV មុននឹងអ្នកអាចទទួលបានទិដ្ឋាការ អ្នកត្រូវបង្ហាញថាអ្នកនឹងមិនក្លាយជាជនដែលពឹងផ្អែកលើរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។ ប្រសិនបើអ្នកជាប់ឆ្នោត ហើយដាក់ពាក្យសុំទិដ្ឋាការ DV អ្នកត្រូវយល់ដឹងពីសេចក្តីណែនាំជាសាធារណៈរបស់ក្រសួងការបរទេសអំពីកត្តាផ្សេងៗដែលចាត់ទុកជាការពឹងផ្អែកទៅលើរដ្ឋាភិបាលអាមេរិក ហើយឲ្យបានដឹងថាភស្តុតាងអ្វីខ្លះដែលអ្នកអាចផ្តល់ដើម្បីបញ្ជាក់ថាអ្នកនឹងមិនក្លាយជាបុគ្គលដែលពឹងផ្អែកលើរដ្ឋាភិបាលអាមេរិកឡើយ។

បញ្ជីប្រទេស/តំបន់តាមភូមិសាស្ត្រដែលប្រជាជនដើមមានសិទ្ធិលេងឆ្នោត DV ឆ្នាំ ២០២១

បញ្ជីខាងក្រោមនេះបង្ហាញអំពីប្រទេសដែលប្រជាជនដើមមានសិទ្ធិនៅក្នុងកម្មវិធីឆ្នោត DV ឆ្នាំ ២០២១ ដែលបែងចែកជាក្រុមតាមតំបន់ភូមិសាស្ត្រ។ តំបន់រណបនៅក្រៅប្រទេសត្រូវបានបញ្ចូលនៅក្នុងតំបន់របស់ប្រទេសចម្បង។ ស្ថាប័ន USCIS បានកំណត់ប្រទេសដែលប្រជាជនដើមមិនមានសិទ្ធិក្នុងកម្មវិធីឆ្នោត DV ឆ្នាំ ២០២១ យោងទៅតាមរូបមន្តក្នុងមាត្រា ២០៣ (គ) នៃច្បាប់ INA ។ ប្រទេសដែលមានប្រជាជនដើមគ្មានសិទ្ធិនៅក្នុងកម្មវិធីឆ្នោត DV (ដោយសារប្រទេសទាំងនេះជាប្រភពចម្បងនៃអន្តោប្រវេសន៍ប្រភេទគ្រួសារនិងការងារ ឬ “ប្រទេសដែលមានអន្តោប្រវេសន៍ច្រើន”) ត្រូវបានកំណត់នៅខាងក្រោមបញ្ជីតាមតំបន់នេះ។

តំបន់អាហ្វ្រិក

អាស់ហ្សេរីយ៉ា	ម៉ាដាហ្គាស្កា
អង់ហ្គោឡា	ម៉ាឡាវី
បេណាំង	ម៉ាលី
បុតស្វាណា	ម៉ូរីតានី
បួគីណាហ្វាសូ	ម៉ូរីស
ប៊ូរុនឌី	ម៉ារ៉ុក
កាមេរូន	ម៉ូសំប៊ិក
កាប់វែរ	ណាមីប៊ី
សាធារណរដ្ឋអាហ្វ្រិកកណ្តាល	នីហ្សេរី
ឆាដ	រវ៉ាន់ដា
កូម៉ូរូ	សៅតូម៉េនិងប្រាំងស៊ីប
កុងហ្គោ	សេណេហ្គាល់
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ	ស៊ីស្តេល
កូតឌីវ័រ	សៀរ៉ាឡេអូន
ជីប៊ូទី	សូម៉ាលី
អេហ្ស៊ីប*	អាហ្វ្រិកខាងត្បូង
ហ្គីណេអេក្វាទ័រ	ស៊ូដង់ខាងត្បូង
អេរីត្រេ	ស៊ូដង់
អេត្យូពី	ស្វាស៊ីឡង់
ហ្គាបុង	តង់សានី

ហ្នំបី	តូហ្គោ
ហ្គាណា	ទុយនេស៊ី
ហ្គីណេ	អ៊ូហ្គង់ដា
ហ្គីណេប៊ីស្សូ	សំប៊ី
កេនយ៉ា	ស៊ីមបាវេ
ឡេសូតូ	
លីបេរីយ៉ា	
លីប៊ី	

* បុគ្គលដែលបានកើតនៅក្នុងតំបន់ដែលបានគ្រប់គ្រងមុនខែមិថុនា ឆ្នាំ ១៩៦៧ ដោយអ៊ីស្រាអែល ហ្ស៊ីកដានី ស៊ីរី និងអេហ្ស៊ីប ត្រូវយកប្រទេសកំណើតទៅតាមលំដាប់លំដោយពី អ៊ីស្រាអែល ហ្ស៊ីកដានី ស៊ីរី និងអេហ្ស៊ីប ។ បុគ្គលដែលកើតនៅតំបន់ហ្គាហ្សាត្រូវយកប្រទេសកំណើតទៅតាមប្រទេសអេហ្ស៊ីប។ បុគ្គលដែលកើតនៅក្នុង តំបន់វេសត៍បេងក៍ (West Bank) ត្រូវយកប្រទេសកំណើតទៅតាមប្រទេសហ្ស៊ីកដានី។ បុគ្គលដែលកើតនៅក្នុង តំបន់ហ្គោលេនហៃត៍ (Golan Heights) ត្រូវយកប្រទេសកំណើតទៅតាមប្រទេសស៊ីរី។

ក្នុងទ្វីបអាហ្វ្រិក ប្រជាជនដើមមកពីនីហ្សេរីយ៉ាពុំមានសិទ្ធិលេងកម្មវិធីឆ្លោត DV នៅឆ្នាំនេះឡើយ។

តំបន់អាស៊ី

អាហ្វហ្គានីស្ថាន	ម៉ាឡេស៊ី
បារាំង	ម៉ាល់ឌីវ
ប៊ូតង់	ម៉ុងហ្គោលី
ប្រុយណេ	នេប៉ាល់
ភូមា	កូរ៉េខាងជើង
កម្ពុជា	អូម៉ង់
តំបន់រដ្ឋបាលពិសេសហុងកុង **	កាតា
ឥណ្ឌូណេស៊ី	អាវ៉ាប៊ីសាអូឌីត
អ៊ីរ៉ង់	សិង្ហបុរី
អ៊ីរ៉ាក់	ស្រីលង្កា
អ៊ីស្រាអែល *	ស៊ីរី *
ជប៉ុន***	តៃវ៉ាន់ **

ហ្សិកដានី *	ថៃ
កូរ៉េ	ទីម័រ
ឡាវ	អាវ៉ាប់រួម
លីបង់	យេម៉ែន

* បុគ្គលដែលបានកើតនៅក្នុងតំបន់ដែលបានគ្រប់គ្រង មុនខែមិថុនា ឆ្នាំ ១៩៦៧ ដោយអ៊ីស្រាអែល ហ្សិកដានី ស៊ីរី និងអេហ្ស៊ីប ត្រូវយកប្រទេសកំណើតទៅតាមលំដាប់លំដោយពី អ៊ីស្រាអែល ហ្សិកដានី ស៊ីរី និងអេហ្ស៊ីប ។ បុគ្គលដែលកើតនៅតំបន់ហ្គាហ្សាត្រូវយកប្រទេសកំណើតទៅតាមប្រទេសអេហ្ស៊ីប។ បុគ្គលដែលកើតនៅក្នុង តំបន់វេសទ័របេងក៍ (West Bank) ត្រូវយកប្រទេសកំណើតទៅតាមប្រទេសហ្សិកដានី។ បុគ្គលដែលកើតនៅក្នុង តំបន់ហ្គោលេនហៃត៍ (Golan Heights) ត្រូវយកប្រទេសកំណើតទៅតាមប្រទេសស៊ីរី។

** ហុងកុង S.A.R (តំបន់អាស៊ី) ម៉ាកាវ S.A.R (តំបន់អឺរ៉ុបយកតាមព័រទុយហ្គាល់) និងតៃវ៉ាន់ (តំបន់អាស៊ី) **មានសិទ្ធិ** ហើយត្រូវបានបញ្ចូលនៅក្នុងបញ្ជីនេះ។ សម្រាប់តែគោលបំណងកម្មវិធីឆ្លាក់ DV ប៉ុណ្ណោះ ដែលបុគ្គល ដែលកើតនៅម៉ាកាវ S.A.R ទាញយកសិទ្ធិពីព័រទុយហ្គាល់។

***បុគ្គលដែលកើតនៅបណ្តាប្រជុំកោះហាហ្វីមី ស៊ីកូតាន គូណាស៊ីរី និងអេតូហ្វូននឹងយកទៅតាមប្រទេសជប៉ុន។ បុគ្គលដែលកើតនៅខេត្តសាខាលីនខាងត្បូងនឹងយកប្រទេសកំណើតទៅតាមប្រទេសរុស្ស៊ី។

ប្រជាជនដើមនៃបណ្តាតំបន់ប្រទេសអាស៊ីនេះ**មិនមានសិទ្ធិ**នៅក្នុងកម្មវិធីឆ្លាក់ DV ឆ្នាំនេះឡើយ៖ បង់ក្លាដែស ចិន (ដីគោក) ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងត្បូង ហ្វីលីពីន និងវៀតណាម។

តំបន់អឺរ៉ុប

អាល់បានី	លីទុយអានី
អង់ដូរ៉ា	លុចសំបួ
អាមេនី	ម៉ាកាវ តំបន់រដ្ឋបាលពិសេស **
អូទ្រីស	ម៉ាសេដ្វាន
អាស៊ែបៃហ្សង់	ម៉ាល់ត
បេឡារុស	ម៉ុលដូវ៉ា
បែលហ្ស៊ីក	ម៉ូណាកូ
បូស្នីនិងហើហ្សេហ្គោរីណា	ម៉ុងតេណេហ្គ្រោ

ប៊ុលហ្គារី
ក្រូអាស៊ី
ស៊ីប
សាធារណរដ្ឋតៃវ៉ាន់
ដាណឺម៉ាក (រួមទាំងផ្នែកនិងតំបន់រណបនៅបរទេស)

អេស្តូនី
ហ្វាំងឡង់
បារាំង (រួមទាំងផ្នែកនិងតំបន់រណបនៅបរទេស)
ហ្សកហ្សី
អាស្ត្រីម៉ង់
ក្រិក
ហុងគ្រី
អ៊ីស្រាអែល
អៀរឡង់
អ៊ីតាលី
កាហ្សាក់ស្ថាន
កូសូវ៉ូ
កៀហ្សីគីស្ថាន
ឡេតូនី
លីចតិនស្ថាញ

ហូឡង់ (រួមទាំងផ្នែកនិងតំបន់រណបនៅបរទេស)
អៀរឡង់ខាងជើង ***
ន័រវែស (រួមទាំងផ្នែកនិងតំបន់រណបនៅបរទេស)
ប៉ូឡូញ
ព័រទុយហ្គាល់ (រួមទាំងផ្នែកនិងតំបន់រណបនៅ
បរទេស)

រ៉ូម៉ានី
រុស្ស៊ី***
សាំងម៉ារីណូ
ហ្វែររូប
ស្លូវ៉ាគី
ស្លូវេនី
អេស្ប៉ាញ
ស៊ុយអែត
ស្វីស
តាហ្សីគីស្ថាន
តួគី
តួកមេនីស្ថាន
អ៊ុយក្រែន
អូសបេគីស្ថាន
បូរីវ៉ាទីកង់

**Macau S.A.R មានសិទ្ធិគ្រប់គ្រាន់ហើយត្រូវបានបញ្ចូលក្នុងបញ្ជីខាងលើ ហើយសម្រាប់តែគោលបំណងកម្មវិធី
ឆ្លោតនេះប៉ុណ្ណោះ។ បុគ្គលដែលកើតនៅតំបន់ Macau S.A.R ត្រូវទាញយកសិទ្ធិរបស់ខ្លួនពីប្រទេសព័រទុយហ្គា
ល់។

*** សម្រាប់តែគោលបំណងកម្មវិធីឆ្លោត DV ប៉ុណ្ណោះ អៀរឡង់ខាងជើងត្រូវបានវាយតម្លៃដោយឡែក។ អៀរ
ឡង់ខាងជើងមានសិទ្ធិគ្រប់គ្រាន់ហើយត្រូវបានបញ្ចូលទៅក្នុងចំណោមតំបន់ដែលមានសិទ្ធិគ្រប់គ្រាន់ផ្សេងទៀ
ត។

****បុគ្គលដែលកើតនៅបណ្តាប្រជុំកោះហាហ្វមី ស៊ីកូតាន គូណាស៊ីរី និងអេត្យូហ្វូននឹងយកទៅតាមប្រទេសជប៉ុន។ បុគ្គលដែលកើតនៅខេត្តសាខាលីនខាងត្បូងនឹងយកប្រទេសកំណើតទៅតាមប្រទេសរុស្ស៊ី។

ប្រជាជនដើមនៃបណ្តាប្រទេសខាងក្រោមគ្មានសិទ្ធិចុះឈ្មោះនៅក្នុងកម្មវិធីឆ្នោត DV ឆ្នាំនេះឡើយ៖ ចក្រភពអង់គ្លេស (United Kingdom) ។ ចក្រភពអង់គ្លេស (United Kingdom) រួមមានតំបន់រណបដូចជា៖ Anguilla, Bermuda, British Virgin Islands, British Ocean Territory, Cayman Islands, Falkland Islands, Gibraltar, Montserrat, Pitcairn, South Georgia and South Sandwich Islands, St. Helena, និង Turks and Caicos Islands។

តំបន់អាមេរិកខាងជើង

The Bahamas

ក្នុងតំបន់អាមេរិកខាងជើង ប្រជាជនដើមរបស់កាណាដានិងមិចស៊ិកគ្មានសិទ្ធិចុះឈ្មោះនៅក្នុងកម្មវិធីឆ្នោត DV នៅឆ្នាំនេះឡើយ។

តំបន់អូសេអានី

អូស្ត្រាលី (រួមទាំងផ្នែកនិងតំបន់រណបនៅបរទេស)	ប៉ាឡូ
ហ្វីលីពីន	ប៉ាពួនូវ៉េលហ្គីណេ
គីរីបាទី	សាម៉ូអា
តំបន់កោះម៉ាហ្សាល	តំបន់កោះសូលូម៉ង់
មីក្រូណេស៊ី រដ្ឋសហព័ន្ធលូរូ	តុងហ្គា
ណូវែលសេឡង់ (រួមទាំងផ្នែកនិងតំបន់រណបនៅបរទេស)	ទ្វីបវ៉ានូ
	វ៉ានូ

តំបន់អាមេរិកខាងត្បូង អាមេរិកកណ្តាល និងតំបន់ការ៉ាអ៊ីប

អង់ទីហ្គានិងបាហ្វីយដា	ហុងឌូរ៉ាស
អាហ្សង់ទីន	នីការ៉ាហ្គា
បាបាដុស	ប៉ាណាម៉ា
បេលីស	ប៉ារ៉ាហ្គាយ
	ប៊េរីស

បូលីវី
ស៊ីលី
កូស្តារីកា
គុយបា
ដូមីនីកា
អេក្វាទ័រ
ប្រេស៊ីល
ហ្វីលីពីន

សាំងគីតស៍និងណេវីស
សាំងលូស៊ី
សាំងវិសសង់ត៍និងប្រេស៊ីល
ស៊ីណាម៉ា
ទ្រីនីដាដនិងតូបាហ្គោ
អូរ៉ាហ្គាយ
វេណេស៊ុយអេឡា

ប្រទេសនៅក្នុងតំបន់នេះមានប្រជាជនដើមដែលគ្មានសិទ្ធិចុះឈ្មោះនៅក្នុងកម្មវិធីឆ្នោត DV នៅឆ្នាំនេះ៖
ប្រេស៊ីល កូឡុំប៊ី សាធារណរដ្ឋដូមីនីកា អែលសាលវ៉ាខ័រ ហ្គាត់ម៉ាឡា ហៃទី ហ្សាម៉ាអ៊ីក និង ម៉ិកស៊ិក។